



ព្រឹទ្ធសភា

SENATE MAGAZINE

ទស្សនាវដ្តី

ប្រចាំខែមីនា



លេខ ២២១ ឆ្នាំទី១៩ ព.ស ២៥៦២ គ.ស ២០១៩
Issue 221 Volume 19 BC 2562 BE 2019

សកម្មភាពថ្នាក់ដឹកនាំ

- សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យគណៈប្រតិភូស្ត្រី ចូលជួបសម្តែងការគួរសម ១
- សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបសវនាការជាមួយនឹងប្រធានរដ្ឋ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម..... ៤
- សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានចូលជួបសម្តែង ការគួរសម..... ៦
- ប្រធានស្តីទីព្រឹទ្ធសភាអនុញ្ញាតឱ្យរសេនីយ៍ឯក ត្រីញ វិញជា ចូលជួបសម្តែងការគួរសម..... ៨
- ព្រឹទ្ធសភារៀបចំទិវាបុណ្យអន្តរជាតិនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង និងពិធីតាំងពិព័រណ៍រូបភាព ១១
- អនុប្រធានទី២ព្រឹទ្ធសភា អញ្ជើញសម្តេចសមិទ្ធផលនានា នៅវត្តប្រាំបីមុំ..... ១៣
- សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ១៥



សកម្មភាពគណៈកម្មការ

- ព្រឹទ្ធសភារៀបចំពិធីជួបសំណេះសំណាលជាមួយនឹងមន្ត្រីរាជការបុគ្គលិកជានិរ្ត័ន្តក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា..... ១៦
- គណៈកម្មការទី២ព្រឹទ្ធសភា ចុះឈ្វេងយល់អំពីវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តកំពត ១៧
- គណៈកម្មការទី៣ព្រឹទ្ធសភា ចុះឈ្វេងយល់អំពីការអនុវត្តច្បាប់ នៅខេត្តស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី..... ១៨
- គណៈកម្មការទី៦ព្រឹទ្ធសភា ឈ្វេងយល់អំពីការអនុវត្តច្បាប់ នៅខេត្តព្រៃវែង និងខេត្តស្វាយរៀង ១៩
- ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរខេត្តបន្ទាយមានជ័យ និង ខេត្តបាត់ដំបង ២០
- ព្រឹទ្ធសភារៀបចំសិក្ខាសាលាស្តីពី ការចែករំលែកព័ត៌មានអំពី ការអនុវត្តការិយាល័យថវិកាសភា នៅប្រទេស ស៊ុយអែត និងប្រទេសកាណាដា..... ២២
- ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំប្រតិភូចូលរួមទិវាជ័យជម្នះសង្គ្រាមការពារព្រំដែនភាគនិរតី នៃប្រទេស វៀតណាម ២៤
- សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ ទស្សនកិច្ចសិក្សា ស្វែងយល់អំពីព្រឹទ្ធសភា ២៣
- សកម្មភាពគណៈកម្មការទាំង១០ព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំនានា..... ២៦
- ការងារទទួលពាក្យបណ្តឹង ២៩
- សមាជិកសមាជិកាព្រឹទ្ធសភា ចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨ ៣០
- សកម្មភាពសមាជិកព្រឹទ្ធសភា ចូលរួមក្នុងពិធីផ្សេងៗ ៣៩



សកម្មភាពអគ្គលេខាធិការដ្ឋាន

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០១៩ ៤៣
- សកម្មភាពថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ ៤៤



អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទូ

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ
ឯកឧត្តម កែវ ចាន់ណា
ឯកឧត្តម សុខ វិទ្យុ
ឯកឧត្តម ជួន ណា
ឯកឧត្តម គឹម ពិសិដ្ឋ
លោក ជួន សុខធី
លោក ជឹម សៀន
លោក កុក វ៉ៃ
លោកស្រី ទុំ បូផល

អ្នកគ្រប់គ្រងផ្ទាល់
លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន
ការិយាល័យព័ត៌មាន

ការិកុំព្យូទ័រ
លោក វ៉ាន់ ពិសិដ្ឋ
លោក ជុំ ច័ន្ទរតនា
កញ្ញា សុខ សុជាតា
លោក យ៉ុម ឌីនណា

ក្របមុខ ៖ សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញចតុប្បវេណីយជាមួយនឹងគណៈប្រតិភូស្ត្រី ក្នុងឱកាសពិធីអបអរសាទរខួបទី១០៨ នៃទិវាអន្តរជាតិនារី ៨មីនា នៅវិមានព្រឹទ្ធសភា។

ក្របក្រោយ៖ សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញចតុប្បវេណីយជាមួយនឹង ក្រុមមន្ត្រីជំរឿន នៅគេហដ្ឋានលេខ១៦ ផ្លូវលេខ២២២ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិចារប្បចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855 23)211441, 211442, 211443, ទូរសារ៖ (855 23)211446

E-mail : oumsarith.sgssenate@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

សម្តេចប្រធានព្រឹទ្ធសភា
អនុញ្ញាតឱ្យគណៈប្រតិភូស្តី ចូលជួបសម្តែងការគួរសម



សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឱ្យគណៈប្រតិភូស្តីដឹកនាំដោយលោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាធាវី

នារសៀលថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៦:០០នាទី សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូស្តី ជាថ្នាក់ដឹកនាំក្រសួងកិច្ចការនារី និងស្ថាប័នពាក់ព័ន្ធ មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុបចំនួន១៥០នាក់ ដឹកនាំដោយលោកជំទាវវេជ្ជបណ្ឌិត **អ៊ឹង កន្ថាធាវី** រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចូលជួបសម្តែងការគួរសម ក្នុងឱកាសពិធីអបអរសាទរខួបទី១០៨ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី រាយការណ៍អំពី សមិទ្ធផល និងវឌ្ឍនភាព ដែលនារីកម្ពុជាទទួលបានកន្លងទៅ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា បានសម្តែងនូវការកោតសរសើរ និងអបអរសាទរចំពោះជោគជ័យទាំងឡាយ ដែលលោកជំទាវរដ្ឋមន្ត្រី ព្រមទាំងសហការីបាននឹងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងបុព្វហេតុដើម្បីស្ត្រី ក៏ដូចជាប្រជាជនកម្ពុជា សំដៅឱ្យបងប្អូនទទួលបានសេចក្តីសុខ សុភមង្គល សម្បូរសប្បាយ និងមានភាពថ្លៃថ្នូរក្នុងសង្គម។ សម្តេចប្រធានព្រឹទ្ធសភា បានគាំទ្រ និង

អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» ដើម្បីជំរុញបន្ថែមទៀត ក្នុងការលើកកម្ពស់ស្ថានភាពស្ត្រីកម្ពុជា ជាមួយ ជាអ្នកដឹកនាំគ្រួសារ និងជាឆ្លឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ នៅក្នុងស្ថាប័នរដ្ឋ ឬឯកជន ប្រកបដោយគុណសម្បត្តិល្អប្រសើរ ទទួលបានជោគជ័យគ្រប់កិច្ចការ ក្នុងនាមជាពលរដ្ឋដ៏ល្អប្រសើរ នៃសង្គមជាតិ។

សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់លើប្រធានបទដ៏សំខាន់នេះ ដែលបានលើកឡើងស្របតាមបរិការណ៍របស់ប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងដាក់ចេញជាសកម្មភាពគន្លឹះ ក្នុងការអនុវត្តគោលនយោបាយជាតិ គាំពារសង្គមរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅផ្ដោតសំខាន់ទៅលើការលើកកម្ពស់សីលធម៌ គុណធម៌ និងផ្តល់តម្លៃដល់ស្ត្រីកម្ពុជានៅគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។ តាមរយៈការដាក់ចេញគោលនយោបាយ ឈ្នះ ឈ្នះ ឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជា បាននាំមកនូវការបង្រួបបង្រួមជាតិ ដែលធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងសន្តិសុខសង្គម។ ទាំងអស់នេះ បានបង្កលក្ខណៈងាយ



សម្តេចវិបុលសេនាភក្តី សាយ ឈុំ សំណេះសំណាលជាមួយគណៈប្រតិភូនារី

ស្រួលដល់ប្រទេសកម្ពុជាទទួលបានមុខមាត់ថ្មី ប្រកបដោយ ភាពរឹងមាំ និងសុខសន្តិភាពពេញលេញទូទាំងប្រទេស។ ប្រទេសជាតិមានការរីកចម្រើនជឿនលឿនជាលំដាប់ និង មានការអភិវឌ្ឍលើគ្រប់វិស័យ។ ប្រជាជនកម្ពុជាបាននឹង កំពុងទទួលផ្លែផ្កាពីសុខសន្តិភាព ស្ថិរភាពនយោបាយ និង កំណើនសេដ្ឋកិច្ច ដែលអត្រានៃភាពក្រីក្រត្រូវបានកាត់ បន្ថយគួរជាទីកត់សម្គាល់។

សម្តេចប្រធានព្រឹទ្ធសភា បានកត់សម្គាល់ថា ប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បី អភិវឌ្ឍធនធានមនុស្ស» មានគោលបំណងបន្តអនុវត្ត គោលនយោបាយសមភាពយេនឌ័រ និងការគាំពារសង្គម ដែលជាចក្ខុវិស័យសម្រាប់កសាងប្រទេស ត្រូវបានច្របាច់ បញ្ចូលជាអាទិភាពរួមក្នុងការសម្រេចបានកិច្ចអភិវឌ្ឍធន- ធានមនុស្ស ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ការលើក កម្ពស់សមភាពយេនឌ័រ ការពង្រឹងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី និងការគាំពារសង្គម គឺពិតជាមានទំនាក់ទំនង គ្នាយ៉ាងជិតស្និទ្ធ។ ប្រព័ន្ធគាំពារសង្គម និងការពង្រីក សំណាញ់សុវត្ថិភាពសង្គម ពិតជាជួយចំណែកយ៉ាងសំខាន់ ក្នុងការការពារសិទ្ធិស្ត្រី ការពង្រឹងអំណាចដល់ស្ត្រី ក្មេងស្រី និងលើកកម្ពស់សមភាពយេនឌ័រ។

ក្នុងនាមស្ថាប័នព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានកោតសរសើរ និង អបអរសាទរដោយស្មោះចំពោះសមិទ្ធផល ដែលបានកើត ឡើងពីការខិតខំប្រឹងប្រែងរបស់ក្រសួងកិច្ចការនារី គណៈ- កម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និង គ្រួសារខ្មែរ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្នុងការធ្វើ ឱ្យកាន់តែប្រសើរឡើងនូវស្ថានភាព ជីវភាព សិទ្ធិ ឋានៈ និងតួនាទីរបស់ស្ត្រីកម្ពុជា។ ជោគជ័យដ៏ធំធេងរបស់ក្រសួង ទាំងអស់នេះ បានឆ្លើយតបជាវិជ្ជមានទៅនឹងផែនការយុទ្ធ- សាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បី «កំណើនការងារ សមធម៌ និងប្រសិទ្ធភាព» និង ផែនការយុទ្ធសាស្ត្រនារីរតនៈរបស់ក្រសួងកិច្ចការនារី។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភាដែល ជាស្ថាប័ននីតិប្បញ្ញត្តិ មានមុខងារពិនិត្យ និងឱ្យយោបល់ លើអត្ថបទច្បាប់ ដែលអនុម័តដោយរដ្ឋសភា។ ព្រឹទ្ធសភា សហការជាមួយនឹងរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីរៀបចំ ឱ្យចេញជារូបរាងនូវកម្មវិធី និងប្រតិទិននៃការកសាងច្បាប់ សម្រាប់ឆ្នាំនីមួយៗ។ ព្រឹទ្ធសភាផ្តល់ការគាំទ្រ និងលើក ទឹកចិត្តដល់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយ ជាតិ និងបានពិនិត្យឡើងវិញ ព្រមទាំងផ្តល់អនុសាសន៍ នូវរាល់អត្ថបទច្បាប់ ដែលពាក់ព័ន្ធផ្ទាល់នឹងបញ្ហាស្ត្រី និង ក្មេងស្រី ដែលជាឧបករណ៍គតិយុត្តសម្រាប់ការអនុវត្ត

គោលនយោបាយជាតិស្តីពី សមភាពយេនឌ័រ កិច្ចការពារ សិទ្ធិ និងផលប្រយោជន៍ស្ត្រី ក៏ដូចជាអនុសញ្ញា និងពិធី សារអន្តរជាតិពាក់ព័ន្ធនឹងបញ្ហាស្ត្រី។

តាងនាមឱ្យសមាជិក សមាជិកាព្រឹទ្ធសភា ដែលតំណាង ឱ្យឆន្ទៈប្រជាពលរដ្ឋកម្ពុជាទាំងមូល សម្តេចប្រធានព្រឹទ្ធសភាបានអះអាងថា នឹងបន្តការគាំទ្រចំពោះការតាក់តែង ច្បាប់ ការពិនិត្យ ការអនុម័ត និងតាមដានការអនុវត្តច្បាប់ ផ្សេងៗសំដៅធ្វើយ៉ាងណាឱ្យច្បាប់ទាំងនោះ មានការឆ្លើយតបទៅនឹងយេនឌ័រ ពោលគឺដើម្បីបម្រើផលប្រយោជន៍ ប្រកបដោយសមភាព ដើម្បីប្រជាពលរដ្ឋទាំងប្រុស ទាំង ស្រី។

នៅក្នុងឱកាសនេះ សម្តេចប្រធានព្រឹទ្ធសភាបាន សំណូមពរដល់ក្រសួង ស្ថាប័នរដ្ឋ និងឯកជន អង្គការជាតិ អន្តរជាតិ និងសង្គមស៊ីវិល ជាពិសេសលោកជំទាវ ឯកឧត្តម លោកស្រី លោក និងអ្នកនាងកញ្ញាទាំងអស់ ដែលមាន វត្តមាននៅទីនេះ សូមបន្តកិច្ចខិតខំប្រឹងប្រែងនេះតទៅទៀត ដោយធ្វើយ៉ាងណាពង្រឹងការអប់រំសីលធម៌ សុជីវធម៌ បង្កើន ចំណេះដឹងនិងជំនាញ រួមគ្នាបន្តអនុវត្តនូវអនុសាសន៍ថ្មីៗ ទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធាន មនុស្សឱ្យបានទាន់សភាពការណ៍ និងសម័យកាលនៅក្នុង



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រគល់វត្ថុអនុស្សរវិធីដល់គណៈប្រតិភូនារី ប្រទេស ក្នុងតំបន់ និងសកលលោក។


សម្តេចប្រធានព្រឹទ្ធសភា បានអំពាវនាវដល់សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ អញ្ជើញទៅចូល រួមបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៩ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមជ្រើស រើសអ្នកដឹកនាំនៅតាមរាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ របស់ខ្លួន ដែលជាអ្នកដឹងសុខទុក្ខប្រជាជន មានបទពិសោធន៍ មានសមត្ថភាព អាចបម្រើប្រជាពលរដ្ឋ នៅ តាមមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក គង់យ៉ាវីន)



ទិដ្ឋភាពក្នុងពិធីសំណេះសំណាល

**សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបសវនាការ
ជាមួយនឹងប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម**



សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងឯកឧត្តម វៀន ភូត្រុង

នាព្រឹកថ្ងៃអង្គារ ៧រោច ខែមាយ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៩:១៥នាទី សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម **វៀន ភូត្រុង** (NGUYEN PHU TRONG) អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្ត និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់មកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។

ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវមនោសញ្ចេតនា សប្បាយរីករាយក្រៃលែង និងស្វាគមន៍ដ៏កក់ក្តៅបំផុត ចំពោះឯកឧត្តមប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូដែល បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃ

ខ្ពស់ និងចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តម **វៀន ភូត្រុង** នាឱកាសនេះ គឺជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ ដែលបាននាំមកនូវផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជានាពេល អនាគត។

ក្នុងឱកាសជំនួបសវនាការនេះ ឯកឧត្តម **វៀន ភូត្រុង** បានបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរបស់ឯកឧត្តម នាពេលនេះ គឺដើម្បីជំរុញ និងពង្រឹងពង្រីកថែមទៀតនូវ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិរវាង ប្រទេសទាំងពីរ ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែជិតស្និទ្ធ មានប្រសិទ្ធភាព និងមានលទ្ធផលច្រើនជាងនេះថែមទៀត។ ប្រទេសទាំងពីរមានទំនាក់ទំនងជាមួយគ្នាតាំងពីយូរលង់ ណាស់មកហើយ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះមានការរីកចម្រើនលឿនគ្រប់វិស័យ ទាំងអង្គការ នីតិបញ្ញត្តិ និងអង្គការនីតិប្រតិបត្តិ នៃប្រទេសទាំងពីរ។

ឯកឧត្តម **វៀន ភូត្រុង** បានមានប្រសាសន៍ថា ព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាវៀតណាម តែងតែមានការ ផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមក ដើម្បីដកស្រង់បទពិសោធន៍ការងាររវាងស្ថាប័នទាំងពីរនេះ។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការ ជួយឧបត្ថម្ភគាំទ្រយ៉ាងធំធេងពីប្រជាជន ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាជនវៀតណាម។

នៅក្នុងឱកាសនោះដែរ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ ឯកឧត្តម **វៀន ភូត្រុង** ដែលបានថ្លែងសរសើរអំពី ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ



ទិដ្ឋភាពក្នុងជំនួបសវនាការ

ដ៏ល្អប្រពៃរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាការ រីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ សម្តេច ប្រធានព្រឹទ្ធសភា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំង ពីរ ហើយបានចាត់ទុកលទ្ធផលនៃកិច្ចសហប្រតិបត្តិការ នោះ គឺជាមូលដ្ឋានគ្រឹះរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅព្រះរាជាណាចក្រកម្ពុជា ទាំង ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភា កម្ពុជាមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយនឹងរដ្ឋសភា វៀតណាម រួមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរ- ជាតិ ដូចជា៖ AIPA, APPE, IPU និង CLV ជាដើម។

ក្នុងនាមព្រឹទ្ធសភាកម្ពុជា សម្តេចប្រធានព្រឹទ្ធសភាបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋសភាវៀតណាម ដែលតែងតែផ្តល់ជំនួយឧបត្ថម្ភជាបន្តបន្ទាប់ដល់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ជំនួយឧបត្ថម្ភទាំងនោះ ពិត ជាបានរួមចំណែកដល់ការលើកកម្ពស់សមត្ថភាពស្ថាប័ន និងលើកកម្ពស់សមត្ថភាពមន្ត្រីរាជការ នៃអគ្គលេខាធិការ- ដ្ឋានព្រឹទ្ធសភា ហើយព្រឹទ្ធសភាបាននឹងកំពុងប្រើប្រាស់ ជំនួយឧបត្ថម្ភទាំងអស់នោះ ប្រកបដោយប្រសិទ្ធភាព ដោយស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចប្រធាន ព្រឹទ្ធសភាបានថ្លែងអំណរគុណ និងដឹងគុណជានិច្ចចំពោះ បក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលតែងតែជួយឧបត្ថម្ភ គាំទ្រយ៉ាងធំធេងដល់បុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ ប្រជាជនកម្ពុជាក្នុងគ្រប់ដំណាក់កាលទាំងអស់។

សម្តេចប្រធានព្រឹទ្ធសភា បានអះអាងថាថ្មីនូវការប្តេជ្ញា

ចិត្តតក់ដាក់ ដើម្បីបន្តពង្រឹង និងពង្រីកនូវចំណងសាមគ្គី- ភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន នៃ ប្រទេសទាំងពីរ ក្រោមពាក្យស្លោក អ្នកភូមិផងល្អ មិត្តភាព ជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់វិស័យ និងយូរអង្វែង។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភាបានលើកទឹកចិត្ត ដល់រដ្ឋាភិបាល នៃប្រទេសទាំងពីរ ក្នុងការចរចាបញ្ចប់លើ បញ្ហាព្រំដែន ដើម្បីឈានទៅសម្រេចនៃការបោះបង្គោល និងការងារខណ្ឌសីមារវាងប្រទេសទាំងពីរឱ្យបានគ្រប់សព្វ កាន់តែឆាប់ និងល្អប្រសើរ ក្នុងនោះដើម្បីកសាងព្រំដែន កម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិ- បត្តិការ និងការអភិវឌ្ឍ។

ឯកឧត្តម **ឡៅ ឡាតុង** បានថ្លែងអំណរគុណ និង ឯកភាពទាំងស្រុងចំពោះប្រសាសន៍ដ៏មានតម្លៃរបស់សម្តេច ប្រធានព្រឹទ្ធសភា ដែលបានលើកឡើងអំពី ទំនាក់ទំនង ប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ហើយនឹងបន្តកិច្ច សហប្រតិបត្តិការជាមួយគ្នាក្នុងការអភិវឌ្ឍឱ្យកាន់តែមាន ប្រសិទ្ធភាព ជាពិសេសលើវាល់អ្វីៗដែលប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងជាមួយគ្នា។ ឯកឧត្តមបានបញ្ជាក់ ថា ទំនាក់ទំនងនៃប្រទេសទាំងពីរស្ថិតក្នុងស្មារតីភូមិផង រវាងល្អប្រពៃណីជាមួយគ្នា និងមិត្តភាពជាប្រពៃណី កិច្ចសហ- ប្រតិបត្តិការលើគ្រប់វិស័យ រីឯមាយូរអង្វែង។ ប្រទេសវៀត- ណាមមិនអាចបំភ្លេចបានទេ នូវការជួយឧបត្ថម្ភគាំទ្រដ៏ ធំធេងរបស់ប្រទេស និងប្រជាជនកម្ពុជា ក្នុងបុព្វហេតុស៊ូ កៀកស្មាគ្នាប្រឆាំងពួកអាណានិគមនិយម ដើម្បីបុព្វហេតុ ឯករាជ្យជាតិពីមុនមក និងបុព្វហេតុកសាងប្រទេសជាតិ នាពេលបច្ចុប្បន្ននេះ។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក គង់យ៉ាវីន)



សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចក្ខុបអនុស្សាវរីយជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម

សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថាន
ចូលជួបសម្តែងការគួរសម



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចាប់ដៃស្វាគមន៍ឯកឧត្តម Beketzhan Zhumakhanov




នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១០:០០ នាទីព្រឹក សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Beketzhan Zhumakhanov ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាប្រេស៊ីតពិសេសរបស់សភានៃសាធារណរដ្ឋកាហ្សាក់ស្ថាន ចូលជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះ ឯកឧត្តម Beketzhan Zhumakhanov បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសមនាពេលនេះ។ ក្នុងនាមសភានៃសាធារណរដ្ឋកាហ្សាក់ស្ថាន សភាសហព័ន្ធរុស្ស៊ី និងសភានៃសាធារណរដ្ឋកូរ៉េ ឯកឧត្តមបាននាំយកនូវលិខិតអញ្ជើញសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា ទៅចូលរួមកិច្ចប្រជុំវេទិកាប្រធានសភាប្រទេសតំបន់អឺរ៉ុប-អាស៊ីលើកទី៤ នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ នៅប្រទេសកាហ្សាក់ស្ថាន។

ឯកឧត្តម Beketzhan Zhumakhanov បានសម្តែងនូវសេចក្តីរីករាយដែលមានឱកាសមកបំពេញបេសកកម្មជា

ឯកអគ្គរដ្ឋទូតលើកទី១ ប្រចាំនៅប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសឡាវ។ តាមរយៈបេសកកម្មការទូតនេះ ឯកឧត្តមបានសន្យាថា នឹងខិតខំពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តម Beketzhan Zhumakhanov បានសម្តែងនូវមនោសញ្ចេតនាគោរព និងស្រឡាញ់ប្រជាជនកម្ពុជា ពីព្រោះឯកឧត្តមក៏ធ្លាប់បានមកធ្វើការងារជាអ្នកការទូតរបស់អតីតសហភាពសូវៀត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងទស្សវត្សទី៩០។ ឯកឧត្តមអគ្គរដ្ឋទូតបានបញ្ជាក់ថា រដ្ឋសភា និងព្រឹទ្ធសភា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន នឹងបង្កើតក្រុមមិត្តភាពជាមួយនឹងព្រឹទ្ធសភា និងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការល្អប្រពៃរវាងអង្គការនីតិបុព្វត្តិ នៃប្រទេសទាំងពីរ។ ជាមួយនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលនូវសេចក្តីអញ្ជើញ និងត្រៀមលក្ខណៈទៅចូលរួមកិច្ចប្រជុំវេទិកាប្រធានសភាប្រទេសតំបន់អឺរ៉ុប-អាស៊ីលើកទី៤ នៅប្រទេសកាហ្សាក់ស្ថាន។



ទិដ្ឋភាពក្នុងជំនួបសវនាការ

ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់បំផុតចំពោះបេសកកម្មការទូតរបស់ឯកឧត្តម Beketzhan Zhumakhanov ដែលបានរួមចំណែកនូវការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ប្រជាជន និងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។


សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា សម្តេចនឹងទទួលយកនូវសេចក្តីអញ្ជើញនេះ និងសហការជាមួយនឹងរដ្ឋសភា ដើម្បីរៀបចំការចូលរួមកិច្ចប្រជុំវេទិកាប្រធានសភាប្រទេសតំបន់អឺរ៉ុប-អាស៊ីលើកទី៤ ដែលប្រព្រឹត្តទៅនៅប្រទេសកាហ្សាក់ស្ថាន នាពេលខាងមុខនេះ។ សម្តេចប្រធានព្រឹទ្ធសភាសង្ឃឹមថា កិច្ចប្រជុំវេទិកាប្រធានសភាប្រទេសតំបន់អឺរ៉ុប-អាស៊ីលើកទី៤នេះ នឹងទទួលបានជោគជ័យ ដោយសារទទួលបានការចូលរួមច្រើនពីថ្នាក់ដឹកនាំសភាជាច្រើនប្រទេស ហើយកិច្ចប្រជុំនេះ នឹងរួមចំណែកដល់ការពង្រឹងពង្រីកនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងកម្រិតពិភពលោកជាពិសេស នឹងរួមចំណែកដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់ពិភពលោកដូចជា៖ ជម្លោះប្រដាប់អាវុធ ជម្លោះពាណិជ្ជកម្ម អំពើភេរវកម្ម និងបញ្ហាការប្រែប្រួលអាកាសធាតុ។

ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងសេចក្តីរីករាយ ក្នុងការបន្តនូវការពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយនឹងសភានៃសាធារណរដ្ឋកាហ្សាក់ស្ថាន។ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបង្កើតក្រុមមិត្តភាពជាមួយនឹងព្រឹទ្ធសភា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។ តាមរយៈឯកឧត្តម Beketzhan Zhumakhanov សម្តេចក៏បានផ្តាំធ្វើនូវការគោរព និងការសួរសុខទុក្ខចំពោះថ្នាក់ដឹកនាំសភា និងថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា។ (អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក គង់យ៉ាវីន)



សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញថតរូបអនុស្សាវរីយ៍

ប្រធានស្តីទីព្រឹទ្ធសភាអនុញ្ញាតឱ្យវេសនីយ៍ឯក ត្រីញ វិញដា
ចូលជួបសម្តែងការគួរសម



ឯកឧត្តម ស៊ីម កា (កណ្តាល) ជួបសវនាការជាមួយនឹងឯកឧត្តមវេសនីយ៍ឯក ត្រីញ វិញដា

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៤:០០នាទី ឯកឧត្តម **ស៊ីម កា** ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម វេសនីយ៍ឯក **ត្រីញ វិញដា** (Trinh Vinh Pha) អនុ-ប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការទំនាក់ទំនងអតីត ជំនាញការវៀតណាម និងជាអនុប្រធានសមាគមមិត្តភាព មជ្ឈិមវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម ក្នុង ឱកាសដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។

ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុង នាមឯកឧត្តមផ្ទាល់ ឯកឧត្តម **ស៊ីម កា** បានសម្តែងនូវការ ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះគណៈប្រតិភូ ដែលបាន អញ្ជើញមកបំពេញទស្សនកិច្ចនៅលើទឹកដី នៃព្រះរាជាណា ចក្រកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនេះ មិនត្រឹមតែ បានរម្លឹកឡើងវិញនូវអនុស្សាវរីយ៍ដែលធ្លាប់បានបំពេញ ការងារនៅប្រទេសកម្ពុជានោះទេ ថែមទាំងបានរួមចំណែក ដ៏ធំធេងក្នុងការពង្រឹងពង្រីកនូវចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែងរវាងប្រជាជន និងប្រទេសទាំងពីរថែម ទៀត។

ឯកឧត្តម **ស៊ីម កា** បានបញ្ជាក់ថា ដំណើរទស្សនកិច្ច

របស់គណៈប្រតិភូនាពេលនេះ គឺចំពេលដែលសភា រដ្ឋា-ភិបាល និងប្រជាជននៃប្រទេសទាំងពីរ បានប្រារព្ធខួប លើកទី២០ នៃការដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ និងខួបលើកទី៤០ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា ប្រកបដោយ ជោគជ័យនាពេលកន្លងទៅថ្មីៗនេះ។ ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តម **ស៊ីម កា** បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដល់បណ្តាសមមិត្ត អតីតអ្នកជំនាញការ អតីតកងទ័ពស្ម័គ្រចិត្ត និងសាច់ញាតិ អតីតយុទ្ធជនពលីវៀតណាម ដែលបានពលិកម្ម សាច់ ស្រស់ ឈាមស្រស់ តស៊ូប្រយុទ្ធក្នុងសមរភូមិយ៉ាងអង់អាច ក្លាហាន ប្រកៀកស្មាយ៉ាងស្អិតរមួតជាមួយនឹងកងទ័ពបដិ-វត្តកម្ពុជា ដើម្បីរំដោះប្រទេសកម្ពុជា ឱ្យរួចផុតពីប្រល័យ ពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះយ៉ាងត្រចះ-ត្រចង់នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩។

ឯកឧត្តម **ស៊ីម កា** បានបញ្ជាក់ថា ប្រជាជនកម្ពុជា ពិតជាមានសេចក្តីនឹករលឹក រំភើបរីករាយណាស់ចំពោះ វត្តមានរបស់ឯកឧត្តមប្រធាន និងបណ្តាសមាជិកគណៈ-ប្រតិភូ ហើយនៅតែចងចាំជានិច្ចរាល់អនុស្សាវរីយ៍ និងអំពើ ល្អរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងអំឡុងពេលពេល បំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា។ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ មានប្រវត្តិជួយគ្នាទៅវិញ



ទិដ្ឋភាពក្នុងពិធីជំនួបសវនាការ

ទៅមក សហការដោយស្មោះត្រង់ក្នុងចលនាតស៊ូរំដោះប្រទេសជាតិ។

ឯកឧត្តម **ស៊ីម កា** បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាមដែលបានផ្តល់ការឧបត្ថម្ភគាំទ្រយ៉ាងធំធេងដល់ប្រជាជនកម្ពុជានៅក្នុងអតីតកាល ក៏ដូចជាក្នុងពេលបច្ចុប្បន្ន។ ឯកឧត្តម **ស៊ីម កា** បានអះអាងថា ប្រជាជនកម្ពុជានៅតែចងចាំជានិច្ចចំពោះជំនួយឧបត្ថម្ភដែលមិនអាចកាត់ថ្លៃបាន និងការគាំទ្ររបស់វៀតណាមសម្រាប់ការតស៊ូរបស់ប្រជាជនកម្ពុជា ក្នុងការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នាឆ្នាំ១៩៧៩ និងការរួមចំណែកដល់ការស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញ។ សមទ្ធិផលទាំងឡាយដែលប្រទេសកម្ពុជាសម្រេចបាន រហូតដល់បច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រទាន់ពេលវេលា និងមានប្រសិទ្ធភាព ពីសំណាក់បក្ស រដ្ឋ និងប្រជាជនវៀតណាមបានឡើយ។

ឯកឧត្តម **ស៊ីម កា** បានកត់សម្គាល់ឃើញថា ចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។ ការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនត្រឹមតែបាននាំមក

នូវផលប្រយោជន៍ជាក់ស្តែងជាច្រើន សម្រាប់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងខ្លាំងក្លាដល់ការថែរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងអន្តរជាតិទៀតផង។ ប្រទេសកម្ពុជាសូមប្តេជ្ញាការពារ ថែរក្សា និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី តាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តម **ស៊ីម កា** មានសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងភ្លឺស្វាងរបស់បក្សកុម្មុយនីស្តវៀតណាម ដែលមានឯកឧត្តម **ឡឺង តូត្រុង** ជាអគ្គលេខាធិការបក្សប្រជាជនវៀតណាមនឹងបន្តទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងដំណើរការជំរុញឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ។

ឯកឧត្តម **ស៊ីម កា** បានលើកទឹកចិត្តដល់សមាគមមិត្តភាពនៃប្រទេសទាំងពីរ បន្តផ្លាស់ប្តូរគណៈប្រតិភូទស្សនកិច្ចទៅវិញទៅមកឱ្យបានទៀងទាត់ ដើម្បីរក្សាបាននូវទំនាក់ទំនងល្អ ក្នុងការលើកកម្ពស់ ការយល់ដឹង និងការអប់រំស្តីពី មិត្តភាពជាប្រពៃណី និងសាមគ្គីភាពរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមវេសេនីយ៍ឯក **ត្រីញ**

វិញ្ញាណ បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃ ទទួលជួបសវនាការជាមួយនឹងគណៈប្រតិភូនានាឱកាសនេះ។ ឯកឧត្តមបានជម្រាបជូនឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភាថា គណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានាពេលនេះ គឺសុទ្ធតែជាតំណាងឱ្យអតីតកងទ័ពស្ម័គ្រចិត្ត និងសាច់ញាតិរបស់អតីតកងទ័ពវៀតណាមដែលចូលរួមប្រយុទ្ធជ័យប្រទេសកម្ពុជា។

ឯកឧត្តមវរសេនីយ៍ឯក **ត្រីញ វិញ្ញាណ** បានរម្ងឹកឡើងវិញអំពី ប្រវត្តិនៃទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ រហូតមកដល់បច្ចុប្បន្ននេះ។ ឯកឧត្តមបានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភាអំពីអតីតកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលិកម្មសាច់ស្រស់ ឈាមស្រស់ តស៊ូប្រយុទ្ធក្នុងសមរភូមិ យ៉ាងអង់អាចក្លាហានប្រកៀកស្មាយ៉ាងស្មិតរម្ងឹតជាមួយនឹងកងទ័ពកម្ពុជា ដើម្បីរំដោះប្រទេសកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នេះគឺជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលមិនអាចបំភ្លេចបាន។

ឯកឧត្តមវរសេនីយ៍ឯក **ត្រីញ វិញ្ញាណ** មានជំនឿជឿជាក់ថា នៅគ្រប់ជំនាន់តរៀងទៅប្រជាជនកម្ពុជានឹងចងចាំនូវវិវត្តភាពរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានតស៊ូយ៉ាងលំបាកក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងចូលរួមដោយអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីជួយស្តារប្រទេសកម្ពុជាឡើងវិញ។ សច្ចធម៌នេះ



ឯកឧត្តមវរសេនីយ៍ឯក ត្រីញ វិញ្ញាណ និងឯកឧត្តម ស៊ឹម កា

នឹងពូជជ្រុំ មិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា ឱ្យស្ថិតស្ថេរយូរអង្វែង។

ឯកឧត្តមវរសេនីយ៍ឯក **ត្រីញ វិញ្ញាណ** បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ក្រោមព្រះរាជដឹកនាំរបស់ព្រះមហាក្សត្រ ព្រឹទ្ធសភារដ្ឋសភា និងរាជរដ្ឋាភិបាល ដែលបានធ្វើឱ្យប្រជាជនកម្ពុជាបានរស់នៅប្រកបដោយសុខសន្តិភាព និងអនុវត្តសិទ្ធិសេរីភាពពេញលេញ។

ក្នុងនាមប្រជាជន និងកងទ័ពស្ម័គ្រចិត្តវៀតណាម ឯកឧត្តមវរសេនីយ៍ឯក **ត្រីញ វិញ្ញាណ** បានជូនពរសូមឱ្យប្រជាជន និងប្រទេសកម្ពុជា សម្រេចបាននូវការអភិវឌ្ឍចម្រើនជាងនេះទៅទៀត និងជូនពរឱ្យចំណងមិត្តភាពសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃ ឱ្យកាន់តែរីកចម្រើនឥតឈប់ឈរថែមទៀត។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក គង់យ៉ាវីន)



ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា ចក្ខុបទស្សនាវិយជាមួយនឹងគណៈប្រតិភូវៀតណាម

ព្រឹទ្ធសភារៀបចំទិវាបុណ្យអន្តរជាតិនៃបណ្តាប្រទេសប្រើប្រាស់
ភាសាបារាំង និងពិធីតាំងពិព័រណ៍រូបភាព



ឯកឧត្តម ទេព ងន និងលោកជំទាវ Eva Nguyen Binh អញ្ជើញឡើងថ្លែងសន្ទរកថា

នាព្រឹត្តិថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំទិវាបុណ្យអន្តរជាតិនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង និងពិធីតាំងពិព័រណ៍រូបភាពស្តីពី ខួប២០ឆ្នាំ នៃទំនាក់ទំនងមិត្តភាពព្រឹទ្ធសភាកម្ពុជា-បារាំង ក្រោមអធិបតីភាពរបស់ឯកឧត្តម **ទេព ងន** អនុប្រធានទី២ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។ ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងភ្ញៀវជាតិ អន្តរជាតិប្រមាណជាង ២០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តម **អ៊ុំ សារីឡូ** អគ្គលេខាធិការព្រឹទ្ធសភា បានបញ្ជាក់ថា ពិធីតាំងពិព័រណ៍រូបថតលើកទី១ នៅវិមានព្រឹទ្ធសភាកម្ពុជានេះ គឺជាឱកាសមួយក្នុងការប្រារព្ធទិវាបុណ្យប្រឆាំងកូរុប្តិនៅលើពិភពលោក ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជាដែរ។ មិនត្រឹមតែប៉ុណ្ណោះ ពិធីនេះក៏ជាការរម្មឹកឡើងវិញនូវកិច្ចសហប្រតិបត្តិការ ២០ឆ្នាំរវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាបារាំង។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានចាត់ទុកថា ការរៀបចំពិធីតាំងពិព័រណ៍រូបថតនេះ គឺជាលៀងសាយភោជន ដែលសមាជិក សមាជិកាសភាកម្ពុជា បានរៀបចំឡើងក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ជាមួយនឹងសមាជិក សមាជិកាសភាបារាំង។ រូបថតទាំងនេះ គឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់រូប

ក្នុងការបម្រើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ(កម្ពុជា-បារាំង)។

ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម **ទេព ងន** អនុប្រធានទី២ព្រឹទ្ធសភា បានមានប្រសាសន៍ថា ពិធីតាំងពិព័រណ៍រូបថតស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគី និងជាមិត្តភាពក្នុងរយៈពេល២០ឆ្នាំ រវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាបារាំងនាពេលនេះ គឺជាការរៀបចំឡើងជាទម្រង់ពិព័រណ៍រូបថត ដើម្បីប្រារព្ធបុណ្យទិវាភាសាបារាំងប្រចាំឆ្នាំ និងខួបលើកទី២០ នៃការបង្កើតព្រឹទ្ធសភាកម្ពុជា ដែលបានបង្កើតឡើង នាថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩។

នៅក្នុងឱកាសនោះ ឯកឧត្តម **ទេព ងន** បាននាំយកសារអបអរសាទររបស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា ជូនដល់អង្គពិធី ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖

នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រៀបចំតាំងពិព័រណ៍រូបថត ដើម្បីអបអរសាទរបុណ្យទិវាភាសាបារាំងលើមូលដ្ឋាន នៃប្រធានបទស្តីពី ២០ឆ្នាំ នៃទំនាក់ទំនងទ្វេភាគីរវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាបារាំង។ ក្នុងរយៈពេល២០ឆ្នាំនេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរទៅមុខដោយមោទនភាព និងមានកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាល្អប្រសើរ ជាមួយនឹងព្រឹទ្ធសភា នៃសាធារណរដ្ឋបារាំងដែលរួមមាន៖



ឯកឧត្តម ទេព ងន ភ្ញៀវជាតិ អន្តរជាតិ និងនិស្សិត ទស្សនាការតាំងពិព័រណ៍រូបថត

ទី១-ម៉ៃឆ្នាំកន្លងមកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងក្នុងបរិបទមួយគួរឱ្យកត់សម្គាល់ ជាបរិបទដែលព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ក្នុងសន្តិភាព ការអភិវឌ្ឍ និងការធ្វើសមាហរណកម្មខ្លួនទៅក្នុងសហគមន៍អន្តរជាតិ លើមាត់ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិវិធី។

ទី២-ម៉ៃឆ្នាំកន្លងមក ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចាក់គ្រឹះជាមូលដ្ឋានទៅក្នុងសមូហភាពដែនដី តាមរយៈការបោះឆ្នោតអសកល និងមួយផ្នែកទៀតបានបង្កើនទំនាក់ទំនងជាមួយសភាជាមិត្តជិតឆ្ងាយ ស្ថាប័នអន្តរសភាតំបន់ និងពិភពលោក ហើយបានចូលរួមក្នុងវេទិកាអន្តរជាតិជាច្រើន ដើម្បីដកស្រង់បទពិសោធន៍ និងរួមចំណែកដ៏សក្តិសមរបស់ខ្លួន។

ទី៣-ម៉ៃឆ្នាំកន្លងមក សកម្មភាពផ្ទៃក្នុងជាបន្តបន្ទាប់បញ្ជាក់អំពីសារសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាទាំងពីរ(កម្ពុជា-បារាំង) លើផ្នែកជំនួយបច្ចេកទេស និងការទូតសភា។

និងទី៤-ការតាំងពិព័រណ៍នេះ បង្ហាញពីសក្តិភាពនៃទំនាក់ទំនងមិត្តភាពដ៏រឹងមាំ ស្ថិតស្ថេររវាងព្រឹទ្ធសភាទាំងពីរព្រមទាំងឆ្លុះបញ្ចាំងពីការគោរព និងស្រឡាញ់គ្នាទៅវិញទៅមករវាងប្រជាជន និងប្រទេសទាំងពីរ(កម្ពុជា-បារាំង)។

ឆ្លៀតក្នុងឱកាសនោះ ខ្ញុំសូមថ្លែងអំណរគុណដ៏កក់ក្តៅចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភាបារាំង ដែលតែងតែយកចិត្តទុកដាក់លើកស្ទួយឱ្យកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន

នីតិបញ្ញត្តិទាំងពីរ (កម្ពុជា-បារាំង) ប្រព្រឹត្តទៅបានល្អប្រសើរ ទាំងលើវិស័យការងារសភា ទាំងលើវិស័យភាសាបារាំង។

តាមរយៈអត្ថិភាពរយៈពេល ២០ឆ្នាំនេះ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញឱ្យឃើញថា ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីរួមចំណែកកសាងនីតិវិធី និងរបបប្រជាធិបតេយ្យ សេរីពហុបក្ស នៅលើទឹកដីអង្គរដ៏បរវក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។

ជាថ្មីម្តងទៀត ខ្ញុំសូមជូនពរឱ្យពិធីនេះ ប្រព្រឹត្តទៅបានល្អប្រសើរ និងជោគជ័យ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ សូមភ្ញៀវកិត្តិយសទាំងអស់ បានប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ (អត្ថបទ៖ លោក អ៊ុក ប៊ុលីន រូបភាព៖លោកគង់ យ៉ាវិន)



ឯកឧត្តម ទេព ងន ចតុបអនុស្សរវិយជាមួយនិងភ្ញៀវកិត្តិយស

អនុប្រធានទី២ព្រឹទ្ធសភា អញ្ជើញសម្តេចខ្មោចទ្វារវត្ត និងសមិទ្ធផលនានា នៅវត្តប្រាំបីមុំ



ឯកឧត្តម ទេព ងន អញ្ជើញកាត់ខ្សែបួសម្តេចខ្មោចទ្វារវត្ត និងសមិទ្ធផលនានា នៅវត្តប្រាំបីមុំ

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **ទេព ងន** អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីកាត់ខ្សែបួសម្តេចខ្មោចទ្វារវត្ត និងសមិទ្ធផលនានា នៅវត្តប្រាំបីមុំ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។

នៅក្នុងឱកាសនោះ ឯកឧត្តម **ទេព ងន** បានមានប្រសាសន៍ថា វត្តអារាមមិនគ្រាន់តែជាទីសក្ការៈសម្រាប់គោរពបូជាតាមផ្លូវជំនឿសាសនាប៉ុណ្ណោះទេ តែជាថ្នាលបណ្តុះបណ្តាលចំណេះដឹង បញ្ញាញាណ តម្លៃសីលធម៌ និងស្មារតី រួមរស់សាមគ្គីគ្នា តាមផ្លូវពុទ្ធចក្រ និងអាណាចក្រទៀតផង។ វត្តអារាមជាច្រើនបានផ្តល់ជាទីតាំងសាលារៀន កន្លែងផ្តល់សេវាសុខាភិបាល មណ្ឌលសង្គ្រោះក្មេងកំព្រា មនុស្សអនាថាគ្មានទីពឹង និងក៏ជាទីកន្លែងជួយអប់រំកែប្រែដល់អ្នកញៀនគ្រឿងញៀនជាដើម។ ដូចនេះ វត្តអារាម ព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់ក្នុងសង្គមកម្ពុជា។

ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយប្រជាជនខ្មែរភាគច្រើន

បានគោរពប្រតិបត្តិព្រះពុទ្ធសាសនា។ ដោយមើលឃើញនូវតួនាទីដ៏សំខាន់របស់ព្រះពុទ្ធសាសនា និងព្រះសង្ឃនៅក្នុងសង្គមជាតិ ទើបព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការពង្រឹងវិស័យនេះ ឱ្យបានរឹងមាំទូលំទូលាយ នៅទូទាំងប្រទេស ចាប់ពីឆ្នាំ១៩៧៩មក។

ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានលើកឡើងថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ បានប្តេជ្ញាយ៉ាងមុតមាំ ក្នុងការពង្រឹងពង្រីកនូវសាមគ្គីប្រជាជាតិ ដោយមិនបែងចែកអំពីនិន្នាការនយោបាយ អតីតកាល ភេទ ជំនឿ សាសនា



ខ្មោចទ្វារវត្តប្រាំបីមុំ

ដើមកំណើតជាតិ និងឋានៈក្នុងសង្គមឡើយ សំដៅធានា បាននូវសុខសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពជូនសង្គមជាតិ តែប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពឧទ្ទាម របស់មជ្ឈដ្ឋានណាក៏ដោយ ទោះជាបុគ្គល ជាក្រុម ឬជា អង្គការនយោបាយ ដែលព្យាយាមបំផ្លាញឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែបង ធ្វើឱ្យមានការផ្លាស់ប្តូរណាមួយ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និង ច្បាប់ជាធរមាន។

ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានផ្តាំធ្វើដល់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំយកចិត្ត ទុកដាក់អនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ បម្រើសេវាសាធារណៈជូនប្រជា- ពលរដ្ឋឱ្យបានល្អ។ ឯកឧត្តម បានអំពាវនាវដល់ប្រជា- ពលរដ្ឋទាំងអស់គ្នា ជៀសឱ្យឆ្ងាយពីគ្រឿងញៀន គោរព ច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់លើ ដងផ្លូវ ដែលជាឃាតករលាក់មុខ សម្លាប់ពលរដ្ឋជារៀងរាល់ ថ្ងៃ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម **ទេព ងន** ក៏បាន នាំយកអំណោយមួយចំនួនចែកជូនប្រជាពលរដ្ឋ ដែលបាន ចូលរួមក្នុងម្នាក់ៗ ទទួលបាន៖ សារុង១ ក្រណាត់ស១ជុំ



ឯកឧត្តម ទេព ងន សំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ ម្រេចធម្មជាតិអូរសោម១គីឡូ ព្រមទាំងសម្ភារសិក្សាមួយ ចំនួនទៀតផងដែរ។

សមិទ្ធផលនានានៅក្នុងវត្តប្រាំបីមុំ ដែលត្រូវបានដាក់ សម្ពោធឱ្យប្រើប្រាស់នាពេលនោះ រួមមាន៖ ខ្លោងទ្វារ ចំនួន១ និងសាលាទទួលភ្ញៀវចំនួន១កន្លែង ព្រមទាំង សមិទ្ធផលនានា ដែលបានសាងសង់កាលពីថ្ងៃទី៦ ខែ កក្កដា ឆ្នាំ២០១៧ និងរួចរាល់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៩ ដោយចំណាយថវិកាសរុបអស់ចំនួន៥០.៨០០ ដុល្លារអាមេរិក។


(អត្ថបទ៖ លោក អ៊ុក ប៊ុលីន រូបភាព៖ លោក គង់ យ៉ាវិន)



ទិដ្ឋភាពប្រជាពលរដ្ឋចូលរួមក្នុងពិធីកាត់ខ្សែបួសម្ពោធខ្លោងទ្វារវត្ត និងសមិទ្ធផលនានា នៅវត្តប្រាំបីមុំ ខេត្តតាកែវ

**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយនឹង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ សម្តេចវិបុលសេនា
ភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ
កម្ពុជា បានផ្តល់បទសម្ភាសន៍ដល់ក្រុមមន្ត្រីជំរឿន នៅ
គេហដ្ឋានលេខ១៦ ផ្លូវលេខ២២២ ភូមិ៣ សង្កាត់បឹងរាំង
ខណ្ឌដូនពេញ រាជធានីភ្នំពេញ។



✽ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ សម្តេចវិបុល
សេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា
ចក្រកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយនឹង
ព្រះគ្រូចៅអធិការវត្តចាក់អង្រែលើ លោកអាចារ្យ គណៈ-
កម្មការវត្ត និងលោកយាយ លោកតា ជាពុទ្ធបរិស័ទចំណុះ
ជើងវត្ត ព្រមទាំងប្រគេនទេយ្យវត្ថុ និងបច្ច័យមួយចំនួន
សម្រាប់ចូលរួមកសាងសាលាបាលី (ពុទ្ធិកបបមសិក្សា) ១
ខ្នងដែលកំពុងសាងសង់នៅក្នុងវត្ត នៅវិមានព្រឹទ្ធសភា។



✽ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរា-
ជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រសួង
សាធារណៈការ និងដឹកជញ្ជូន ដឹកនាំដោយឯកឧត្តម
ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជាជនជាតិក្រសួង
សាធារណការ និងដឹកជញ្ជូន ចូលជួបរាយការណ៍អំពី
សមិទ្ធផលសំខាន់ៗ លើវិស័យសាធារណការ និងដឹកជញ្ជូន
ឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ នៅវិមាន
ព្រឹទ្ធសភា។



✽ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ សម្តេចវិបុល
សេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រ
កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរ
និងកងកម្លាំងសង្កាត់ព្រែកកំពឹស នៅសាលាសង្កាត់ព្រែក
កំពឹស ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។



ព្រឹទ្ធសភារៀបចំពិធីជួបសំណេះសំណាលជាមួយនិងមន្ត្រីរាជការបុគ្គលិក
ជាតិក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា



លោកជំទាវ មាន សំអាន (កណ្តាល) អធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនារី

នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីជួបសំណេះសំណាលជាមួយនិងមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា និងនិវត្តជនជានារី ក្នុងឱកាសអបអរសាទរខួបលើកទី១០៨ នៃទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកជំទាវ **មាន សំអាន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា ដោយមានការយាងនិងអញ្ជើញចូលរួមចំនួន៤២០នាក់ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។

បន្ទាប់ពីស្តាប់ចំណាប់អារម្មណ៍ និងសេចក្តីរាយការណ៍របស់តំណាងនិវត្តជន និងតំណាងមន្ត្រីរាជការបុគ្គលិកជាប់កិច្ចសន្យាជានារី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងមតិសំណេះសំណាលរបស់កងកម្លាំង **អ៊ុំ សារីឡូ** អគ្គលេខាធិការព្រឹទ្ធសភារួចមក លោកជំទាវ **ឃុន ឃុនឌី** សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកាព្រឹទ្ធសភា បានបញ្ជាក់ជូនអង្គពិធីថា ពិធីអបអរសាទរខួបលើកទី១០៨ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស” នេះពិតជាមានសារៈសំខាន់ក្នុងការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិ

គាំពារសង្គមឆ្នាំ២០១៦-២០២៥ ដើម្បីធានាបានថា “មិនទុកនរណាម្នាក់ ឱ្យនៅឯកោ” និងធានាបានថា ស្ត្រី និងក្មេងស្រីគ្រប់រូបនឹងទទួលបានផលប្រយោជន៍ នៃកំណើនសេដ្ឋកិច្ចជីវីងមាំមួន។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានកោតសរសើរដល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានយកចិត្តទុកដាក់ដល់មន្ត្រីរាជការ និងបុគ្គលិកជានារី តាមរយៈការអនុវត្តគោលនយោបាយនានា និងការផ្តល់អត្ថប្រយោជន៍ជាច្រើន ព្រមទាំងរៀបចំពិធីនេះឡើងជារៀងរាល់ឆ្នាំ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់សិទ្ធិពេញលេញជាមូលដ្ឋានក្នុងការចូលរួមអភិវឌ្ឍន៍ស្ថាប័ន។

លោកជំទាវបានបន្តថា យោងតាមនិយមន័យ ដែលបានកំណត់ដោយអង្គការសហប្រជាជាតិ សមភាពយេនឌ័រ គឺផ្ដោតលើភាពស្មើគ្នារវាងបុរស និងស្ត្រី។ ប៉ុន្តែភាពស្មើគ្នានោះ គឺផ្ដោតលើភាពស្មើគ្នានៃ “សិទ្ធិ ភាពទំនួលខុសត្រូវ និងឱកាស”។ ម្យ៉ាងវិញទៀត ការគាំពារសង្គម គឺជាការធានាឱ្យបាននូវសន្តិសុខចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជនសំដៅលើកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។

(អត្ថបទ៖ លោក អ៊ុក ប៊ុលីន និងរូបភាព៖ លោក គឹម សិទ្ធិ)



ទិដ្ឋភាពក្នុងពិធីសំណេះសំណាលជាមួយនិងមន្ត្រីរាជការនារី

**គណៈកម្មការទី២ព្រឹទ្ធសភា ចុះឈ្មោះយល់អំពីវិស័យ
ជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តកំពត**



គណៈកម្មការទី២ព្រឹទ្ធសភា (ឆ្វេង) ជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តកំពត

នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ គណៈប្រតិភូគណៈ-
កម្មការទី២ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម **ជា លេង្គ**
ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជា-
មួយនឹងអាជ្ញាធរខេត្តកំពត ដឹកនាំដោយឯកឧត្តម **ជាន**
តាឃ អភិបាល នៃគណៈអភិបាលខេត្តកំពត ដើម្បីឈ្វេង
យល់អំពី ការអនុវត្តវិកាថ្នាក់ក្រោមជាតិរបស់ថ្នាក់ឃុំ
សង្កាត់ ស្រុក ក្រុង និងការប្រើប្រាស់មូលនិធិឃុំ (រដ្ឋទេយ្យ
បុរេប្រទាន) ការធ្វើផែនការ និងការអនុវត្តផែនការអភិ-
វឌ្ឍឃុំ និងផែនការសមាហរណកម្មថ្នាក់ស្រុក (ភាពងាយ
ស្រួល ការលំបាក និងទិសដៅបន្ត) ការអនុវត្តគោលនយោ-
បាយភូមិ ឃុំមានសុវត្ថិភាព ការផ្តល់សេវាសាធារណៈជូន
ប្រជាពលរដ្ឋនៅមូលដ្ឋាន និងការអនុវត្តសាកល្បងច្រក
ចេញចូលតែមួយ (ក្រុង-សង្កាត់) នៃការផ្តល់សេវាអត្ត-
សញ្ញាណកម្មនៅសាលាសង្កាត់ នៅសាលាប្រជុំសាលា
ខេត្តកំពត។

បន្ទាប់ពីបានស្តាប់សេចក្តីរបាយការណ៍របស់ឯកឧត្តម
ជាន តាឃ អភិបាល នៃគណៈអភិបាលខេត្តកំពត អំពី
ស្ថានភាពភូមិសាស្ត្រ ការអនុវត្តគោលនយោបាយភូមិ ឃុំ
មានសុវត្ថិភាព(បទល្មើសព្រហ្មទណ្ឌ ការចុះបង្ក្រាបបទ-
ល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង គ្រោះថ្នាក់
ចរាចរណ៍ ការងារត្រួតពិនិត្យអាវុធជាតិផ្ទុះ ការងារបង្ការ
និងពន្លត់អគ្គិភ័យ ខ្យល់ព្យុះ និងគ្រោះទឹកជំនន់) ការងារ
ពន្ធដារ ការងារគយ និងរដ្ឋាករ និងការអភិវឌ្ឍរបស់ខេត្ត
រួចមក ឯកឧត្តម **ជា លេង្គ** ប្រធានគណៈកម្មការទី២
ព្រឹទ្ធសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់
ដឹកនាំខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ
យកចិត្តទុកដាក់ក្នុងការបំពេញនូវតួនាទី និងភារកិច្ចយ៉ាង

ល្អប្រសើរ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព
ជូនប្រជាពលរដ្ឋ និងបានលើកកម្ពស់ការអភិវឌ្ឍខេត្តឱ្យ
មានការរីកចម្រើន គួរឱ្យកត់សម្គាល់។

ឯកឧត្តម **ជា លេង្គ** បានផ្តល់អនុសាសន៍មួយចំនួនក្នុង
ការដោះស្រាយបញ្ហាប្រឈមទាំងឡាយដែលអាជ្ញាធរខេត្ត
បានលើកឡើង។ ចំពោះបញ្ហាប្រឈម និងសំណូមពរ
នានា ដែលអាជ្ញាធរខេត្តពុំអាចដោះស្រាយបាន គណៈកម្ម-
ការទី២ព្រឹទ្ធសភានឹងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា
និងគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីលើកអនុសាសន៍
ជម្រាបដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើការដោះស្រាយ។

ក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូបានជួបពិភាក្សា
ការងារជាមួយអាជ្ញាធរក្រុងកំពត និងក្រុមប្រឹក្សាសង្កាត់
ព្រមទាំងចុះទស្សនកិច្ច នៅសហគមន៍នេសាទត្រពាំងសង្កែ
និងទស្សនកិច្ចសហគ្រាសធុនតូច និងមធ្យម ចំនួន២កន្លែង
គឺ សហគ្រាសផលិតទឹកត្រី អ៊ីនេឡូហេង ហ្វូដប្រជាក់សិន
អូហ្វកំពត និងសិប្បកម្មផលិតអំបិលអនាម័យ នឹងវេចខ្ចប់
ផ្កាអំបិល ចុងអ៊ុនជ័រព្រាយស៍ នៅក្នុងសង្កាត់ត្រើយកោះ
ក្រុងកំពត ខេត្តកំពត។

(អត្ថបទ និងរូបភាព៖ លោក ស្ទង់ បញ្ញា)



គណៈកម្មការទី២ព្រឹទ្ធសភា ប្រគល់រូបអនុស្សាវរីយ៍ជូនអាជ្ញាធរខេត្តកំពត

**គណៈកម្មការទី៣ព្រឹទ្ធសភា ចុះឈ្មោះលំដាប់អំពីការអនុវត្តច្បាប់
នៅខេត្តស្ទឹងត្រែង គេនគីរី និងខេត្តមណ្ឌលគីរី**



គណៈកម្មការទី៣ព្រឹទ្ធសភា (ស្តាំ) ជួបពិភាក្សាការងារជាមួយនិងអាជ្ញាធរខេត្តស្ទឹងត្រែង

កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃ ព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តម បណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការ បានអញ្ជើញចុះ ឈ្មោះលំដាប់ និងប្រមូលព័ត៌មានដែលពាក់ព័ន្ធទៅនឹងវិស័យ ជាសមត្ថកិច្ចរបស់គណៈកម្មការ ការលំបាក បញ្ហាប្រឈម និងសំណូមពរនានារបស់អាជ្ញាធរខេត្ត នៅខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគីរី។

ក្នុងឱកាសនោះ អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធរបស់ ខេត្តទាំងបី បានធ្វើសេចក្តីរាយការណ៍អំពី ស្ថានភាពទូទៅ និងការរីកចម្រើនរបស់ខេត្ត។ ក្រៅពីនេះ អាជ្ញាធរខេត្តក៏ បានជួបប្រទះនូវបញ្ហាមួយចំនួនដូចជា៖ ការងារគ្រប់គ្រង ដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការអភិវឌ្ឍនូវហេដ្ឋារចនា សម្ព័ន្ធសេដ្ឋកិច្ចសង្គមក្នុងមូលដ្ឋាន កិច្ចការអភិបាលកិច្ច រដ្ឋបាលមូលដ្ឋាន ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ខ្វះខាតមធ្យោបាយសម្រាប់ចុះបង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ ប្រជាពលរដ្ឋទម្លាប់ចិញ្ចឹមសត្វតាមបែប បុរាណ លែងចោលពាសវាលពាសកាលនាំឱ្យសត្វឆាប់ កើតជំងឺ ពិបាកប្រមូលសត្វមកចាក់ថ្នាំការពារ ពុំទាន់មាន រោងចក្រសម្រាប់កែច្នៃផលិតផលដើម ឱ្យក្លាយជាផលិត ផលសម្រេច កង្វះទីផ្សារលក់ផលិតផលដែលសម្រេចបាន បច្ចុប្បន្នផលិតផលទាំងអស់ យកទៅលក់ឱ្យឈ្មួញកណ្តាល នៅតាមព្រំដែន ដែលត្រូវគេបន្ទាបបន្ថោកតម្លៃតាមអំពើចិត្ត ផលិតផលកសិកម្មពុំមានទីផ្សារច្បាស់លាស់ ខ្វះមន្ត្រីរាជ- ការបម្រើការងារ ដោយមន្ត្រីរាជការមួយចំនួនត្រូវចូល និវត្តន៍។

នៅក្នុងឱកាសជួបពិភាក្សានេះ ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានសម្តែងនូវ

ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត ទាំងបី និងមន្ទីរពាក់ព័ន្ធ ដែលខិតខំបំពេញការងារក្នុងការ ផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ព្រមទាំងធ្វើ ឱ្យខេត្តនីមួយៗមានការរីកចម្រើនឈានទៅមុខ និងមានការ អភិវឌ្ឍជាលំដាប់។ ចំពោះបញ្ហាប្រឈមដែលអាជ្ញាធរបាន លើកឡើង គឺទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតែចូលរួមដោះស្រាយជាមួយគ្នា ដើម្បីឱ្យមូលដ្ឋានមាន ការអភិវឌ្ឍកាន់តែល្អប្រសើរឡើង។ ចំណែកឯសំណូមពរ គណៈប្រតិភូនឹងរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា ដើម្បីលើកជាអនុសាសន៍ដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធចាត់វិធានការដោះស្រាយតាមលទ្ធភាពដែលអាច ធ្វើទៅបាន។

ក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូបានអញ្ជើញ ចុះទស្សនារោងចក្រកៅស៊ូក្រែបរបស់លោកឧកញ៉ា **ម៉ក់ គឹមហុង** ស្ថិតនៅក្នុងភូមិកាទូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង និងទស្សនាសួនសត្វ របស់ឯកឧត្តម **ហ៊ុន សិទ្ធី** ស្ថិតនៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្ត មណ្ឌលគីរី ដើម្បីឈ្វេងយល់ពីសភាពការណ៍ ការលំបាក និងបញ្ហាប្រឈម ដែលបានជួបប្រទះក្នុងការអនុវត្តនាពេល កន្លងមក។

(អត្ថបទ និងរូបភាព៖ លោក វង់ សុជាតិ)



គណៈកម្មការទី៣ព្រឹទ្ធសភា ចតុប្បជុំប្រជុំអនុស្សាវរីយជាមួយនិងអាជ្ញាធរខេត្តស្ទឹងត្រែង

**គណៈកម្មការទី៦ព្រឹទ្ធសភា ឈ្វេងយល់អំពីការអនុវត្តច្បាប់
នៅខេត្តព្រៃវែង និងខេត្តស្វាយរៀង**



គណៈកម្មការទី៦ព្រឹទ្ធសភា (ឆ្វេង) ជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តស្វាយរៀង

ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយឯកឧត្តម **អ៊ុក ម៉ុងឈឿន** ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត តុលាការ និងអយ្យការអមតុលាការខេត្តព្រៃវែង និងខេត្តស្វាយរៀង ដើម្បីឈ្វេងយល់អំពី ការអនុវត្តច្បាប់និងការដោះស្រាយទំនាស់នៅថ្នាក់ស្រុក ក្រុងបញ្ជូនមកថ្នាក់ខេត្ត។

ក្នុងពិធីជួបពិភាក្សានោះ អាជ្ញាធរខេត្តព្រៃវែង និងខេត្តស្វាយរៀង បានជម្រាបជូនគណៈប្រតិភូអំពី ស្ថានភាពភូមិសាស្ត្រទូទៅរបស់ខេត្ត សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ផ្នែកសេដ្ឋកិច្ច ការងារសុខាភិបាល ការងារអប់រំ យុវជន និងកីឡា ការងារសាលាដំបូង និងការងារពន្ធនាគារ ការអនុវត្តរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ និងបញ្ហាប្រឈមនានា នៃការអភិវឌ្ឍមូលដ្ឋាននៅជុំវិញខេត្ត ដែលបានជួបប្រទះក្នុងការអនុវត្តការងារកន្លងទៅ។

នៅក្នុងឱកាសជួបជាមួយដោយឡែកពី គ្នាជាមួយនឹង

អាជ្ញាធរខេត្តព្រៃវែង និងខេត្តស្វាយរៀង ឯកឧត្តម **អ៊ុក ម៉ុងឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានជំរុញឱ្យអាជ្ញាធរបន្តខិតខំអនុវត្តការងារពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការដោះស្រាយទំនាស់នៅថ្នាក់ស្រុក ក្រុងបញ្ជូនមកថ្នាក់ខេត្ត និងការងារអនុវត្តច្បាប់ដែលបានចូលជាធរមាន ដើម្បីធ្វើយ៉ាងណាផ្តល់សេវាផ្នែកច្បាប់ និងសេវាផ្សេងៗ ជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរថែមទៀត។ ជាមួយគ្នានោះដែរ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ខេត្ត និងអំពាវនាវដល់អាជ្ញាធរខេត្ត តុលាការ និងអយ្យការអមតុលាការ ត្រូវខិតខំបំពេញការងារបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរជាងនេះ។

ក្រៅពីជំនួបជាមួយនឹងអាជ្ញាធរខេត្តទាំងពីរ គណៈប្រតិភូបានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរឃុំ សង្កាត់ ស្រុក ក្រុង និងទស្សនកិច្ចរោងចក្រដំឡើងរថយន្ត ដេហាន អូតូ (ខេមបូឌា) ឯ.ក នៅក្រុងបារិត ខេត្តស្វាយរៀង។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក គង់យ៉ាវីន)



គណៈកម្មការទី៦ព្រឹទ្ធសភា ចតុប្បជុំរូបអនុស្សាវរីយជាមួយនឹងអាជ្ញាធរខេត្តស្វាយរៀង

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ជួបសំណេះសំណាល
ជាមួយនិងអាជ្ញាធរខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង



ឯកឧត្តម ប៉ុល លីម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិងក្រុមប្រឹក្សាឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋានខេត្តបន្ទាយមានជ័យ

កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានរៀបចំពិធីសំណេះសំណាលជាមួយនិងក្រុមប្រឹក្សាឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋានខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម **ប៉ុល លីម** ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា ដើម្បីលើកកម្ពស់សមត្ថភាព ពង្រឹងការអនុវត្តតួនាទី ភារកិច្ច ការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ការផ្តល់សេវារដ្ឋបាល ការប្រើប្រាស់មូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាខេត្ត អាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និង

ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន សរុបចំនួន១.០៤០នាក់។ ក្នុងឱកាសនោះ ឯកឧត្តម **ប៉ុល លីម** បានជម្រាបអំពីគោលបំណងរបស់គណៈប្រតិភូចុះជួបសំណេះសំណាលជាមួយនិងអាជ្ញាធរខេត្ត និងក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលនេះ គឺដើម្បីប្រមូលព័ត៌មាន សំណូមពរ និងបញ្ហាប្រឈមនានារបស់ថ្នាក់ឃុំ ទៅជម្រាបថ្នាក់ស្រុក ដើម្បីស្វែងរកដំណោះស្រាយ និងជួយសម្របសម្រួលការងាររបស់ឃុំឱ្យមានភាពល្អប្រសើរក្នុងការបំពេញការងារតួនាទី ភារកិច្ចប្រចាំថ្ងៃ។

នៅក្នុងពិធីនេះ អាជ្ញាធរខេត្ត និងក្រុមប្រឹក្សាឃុំ សង្កាត់បានធ្វើសេចក្តីរាយការអំពី ទីតាំងភូមិសាស្ត្រ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការងារសង្គម វិស័យកសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធ និង



អាជ្ញាធរមូលដ្ឋានខេត្តបន្ទាយមានជ័យ ចូលរួមក្នុងពិធីសំណេះសំណាល

ការពារ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

បន្ទាប់ពីស្តាប់អាជ្ញាធរខេត្ត និងក្រុមប្រឹក្សាឃុំ សង្កាត់ រាយការណ៍រួចមក ឯកឧត្តម **ម៉ុង លីម** បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តទាំងពីរ និងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានខិតខំជម្នះបញ្ហាប្រឈមមួយចំនួន ហើយបញ្ហាប្រឈមមួយចំនួនទៀតដែលអាជ្ញាធរខេត្ត និងក្រុមប្រឹក្សាឃុំ សង្កាត់ មិនអាចដោះស្រាយបាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ នឹងជួយរួមចំណែកដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានកាន់តែម្តង ឱ្យកាន់តែចម្រើន និងឱ្យកាន់តែទទួលបានប្រសិទ្ធភាព ដើម្បីឱ្យមូលដ្ឋានមានការអភិវឌ្ឍកាន់តែប្រសើរ។

ឯកឧត្តម **ម៉ុង លីម** ក៏បានផ្តល់ឱ្យលោកប្រធានក្រុមប្រឹក្សាក្រុង ស្រុក ធ្វើរបាយការណ៍ពិស្តារជូនថ្នាក់លើ បានជាឯកសារយកទៅដោះស្រាយ និងចម្លងជូនក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដើម្បីយកការលំបាក ការប្រឈម និងសំណូមពរនានា ដែលអាជ្ញាធរឃុំ សង្កាត់ ពុំអាចដោះស្រាយបាន។ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ នឹងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់សាលាដំបូង ក្រសួង និងស្ថាប័នពាក់ព័ន្ធធ្វើការដោះស្រាយ។

(អត្ថបទ និងរូបភាព៖ លោក វង់ សុជាតិ)



ឯកឧត្តម ម៉ុង លីម អញ្ជើញឡើងថ្លែងក្នុងពិធីសំណេះសំណាល

គោលនយោបាយវិស័យការ វិសហមជ្ឈការ ដំណើរការនៃការធ្វើផែនការ ការអភិវឌ្ឍឃុំ សង្កាត់ ការងាររដ្ឋបាល ការធ្វើប្រតិភូកម្មអំណាចក្នុងការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់ភារកិច្ចរបស់មន្ត្រីរាជការស៊ីវិល ដែលកាន់ការងារនៅថ្នាក់ក្រោមជាតិ និងបញ្ហាប្រឈមមួយចំនួនដូចជា៖ ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ ការរៀបចំសណ្តាប់ធ្នាប់នៅទីប្រជុំជន ចរាចរណ៍ ការធ្វើប្លង់ដី ទំនាស់ដីធ្លី បញ្ហាអនាម័យ ការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ការជួញដូរគ្រឿងញៀន បញ្ហាអត្រានុកូលដ្ឋាន និងការចេញសេចក្តីសម្រេចកែតម្រូវទិន្នន័យអត្រានុកូលដ្ឋានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ មិនទាន់ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលបានដាក់ពាក្យស្នើសុំកែសម្រួល ការធ្វើសៀវភៅគ្រួសារ ការបញ្ជាក់សំបុត្រកំណើត ការធ្វើបញ្ជីអាពាហ៍ពិពាហ៍ ការធ្វើសំបុត្រមរណភាព ការធ្វើអត្តសញ្ញាណប័ណ្ណ ការខ្វះខាតឯកសណ្ឋានប្រជា-



ទិដ្ឋភាពក្នុងពិធីសំណេះសំណាល

ព្រឹទ្ធសភារៀបចំសិក្ខាសាលាស្តីពី ការបែករំលែកព័ត៌មានអំពី ការអនុវត្ត
ការិយាល័យថវិកាសភា នៅប្រទេសស៊ុយអែត និងប្រទេសកាណាដា



ឯកឧត្តម ជា ជេដ្ឋ (កណ្តាល) អធិបតីក្នុងអង្គសិក្ខាសាលា

នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី ការបែករំលែកព័ត៌មានអំពី ការអនុវត្តការិយាល័យថវិកាសភា នៅប្រទេសស៊ុយអែត និងប្រទេសកាណាដា ក្រោមអធិបតីភាពឯកឧត្តម **ជា ជេដ្ឋ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងវិទ្យាស្ថានសភាកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តម **ជា ជេដ្ឋ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានជម្រាបអំពីគោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីចែករំលែកនូវបទពិសោធន៍ដែលទទួលបាន តាមរយៈទស្សនកិច្ចសិក្សានៅប្រទេសស៊ុយអែត កាលពីថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០១៨ និងដំណើរទស្សនកិច្ចសិក្សា នៅប្រទេសកាណាដា ក្នុងការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្តាញជាសកលស្តីពី ការិយាល័យថវិកាសភា កាលពីថ្ងៃទី១៨-២១ ខែមិថុនា ឆ្នាំ២០១៨ ទៅលើដំណើរការនៃការត្រួតពិនិត្យ នៃថវិកាជាតិ ទំនាក់ទំនងរវាងសភា និងអង្គធានសវនកម្ម ព្រមទាំងដំណើរការនៃការិយាល័យថវិកាសភា។ បទពិសោធន៍ទាំងនេះ នឹងត្រូវធ្វើការបង្ហាញជូនដល់អង្គសិក្ខាសាលានាពេលនេះ។

ឯកឧត្តម **ជា ជេដ្ឋ** បានបញ្ជាក់ថា ការចូលរួមរបស់សភាក្នុងវដ្តថវិកាជាតិពិតជាមានសារៈសំខាន់ណាស់នៅក្នុងសង្គមប្រជាធិបតេយ្យ។ ការអនុវត្តសព្វថ្ងៃដោយសង្កេត

ឃើញថា មានតែអាជ្ញាធរសវនកម្ម ដែលជាអង្គភាពឯករាជ្យមួយជួយដល់សភាកម្ពុជា ក្នុងការត្រួតពិនិត្យច្បាប់ថវិកាជាតិ។ តែទោះជាយ៉ាងណាក៏ដោយ ដើម្បីបំពេញមុខងារក្នុងការត្រួតពិនិត្យថវិកាជាតិប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព សភាគួរតែមានការចូលរួមត្រួតពិនិត្យគាំទ្រក្នុងវដ្តថវិកាជាតិ តាំងពីដំណាក់កាលដំបូង។ មានន័យថា សភាគួរត្រូវមានក្រុមគាំទ្រ ដែលមានជំនាញទៅលើការវិភាគថវិកាជាតិ និងម៉ាក្រូសេដ្ឋកិច្ច ដើម្បីជួយគាំទ្រដល់សភាក្នុងការទទួលបាននូវព័ត៌មាន ឱ្យបានគ្រប់ជ្រុងជ្រោយពាក់ព័ន្ធនឹងការរៀបចំថវិកាជាតិ មុននឹងសភាធ្វើការអនុម័តទៅលើសេចក្តីព្រាងច្បាប់ថវិកាជាតិ ដែលការអនុវត្តបែបនេះត្រូវបានអនុវត្តនៅតាមបណ្តាប្រទេសជាច្រើនក្នុងពិភពលោក ដែលក្នុងនោះក៏មានប្រទេសស៊ុយអែត និងប្រទេសកាណាដាផងដែរ តាមរយៈការិយាល័យថវិកាសភា(PBO)។

សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមការសហការរៀបចំដោយគណៈកម្មការទី២ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា វិទ្យាស្ថានសភាកម្ពុជា សហភាពអឺរ៉ុប និងSIDA មានរយៈពេលមួយព្រឹក ដោយមានការធ្វើបទបង្ហាញស្តីពី៖ **ទី១**-ការវិវត្តរបស់កម្មវិធី FACT **ទី២**-កម្មវិធីបេសកកម្មនៅប្រទេសស៊ុយអែត **ទី៣**-ការរៀបចំការិយាល័យថវិកាសភា និងការអនុវត្តដែលបានយល់ដឹង **ទី៤**-សវនកម្មលើកិច្ចប្រតិបត្តិការ **ទី៥**-កត្តាជំរុញទឹកចិត្ត តួនាទី ធនធាន និងផលិតផល និង**ទី៦**-កិច្ចប្រជុំបណ្តាញជាសកលនៃការិយាល័យថវិកាសភាលើកទី៦។

(អត្ថបទ៖ លោក អ៊ុក ប៊ុលីន រូបភាព៖ លោក គង់យ៉ាវីន)



ទិដ្ឋភាពក្នុងអង្គសិក្ខាសាលា

សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ ទស្សនកិច្ចសិក្សាស្វែងយល់អំពីព្រឹទ្ធសភា



ឯកឧត្តម ម៉ែន ស៊ីផាន់ ធ្វើបទបង្ហាញជូនសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៧:៣០នាទី ព្រឹក នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញធ្វើបទបង្ហាញស្តីពី រចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា ដល់សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ខេត្តបាត់ដំបង និងរាជធានី- ភ្នំពេញចំនួន២១០នាក់ មកទស្សនកិច្ចសិក្សាស្វែងយល់អំពី ព្រឹទ្ធសភា។

ក្នុងឱកាសនោះ ឯកឧត្តម **ម៉ែន ស៊ីផាន់** បានជម្រាប ជូនដោយសង្ខេបអំពីប្រវត្តិ និងគោលបំណងនៃការបង្កើត ព្រឹទ្ធសភា ដើម្បីលើកកម្ពស់ការបង្រួបបង្រួមផ្សះផ្សាជាតិ និងពង្រឹងស្ថិរភាពនយោបាយ។ ព្រឹទ្ធសភានីតិកាលទី១ កើតឡើងដោយសារការចាត់តាំង ហើយចាប់ពីនីតិកាល ទី២ទៅ ទើបព្រឹទ្ធសភាកើតឡើងដោយសារការបោះឆ្នោត ជាអសកលមិនចំពោះ ដែលមានសមាជិកព្រឹទ្ធសភាចំនួន

៦១រូប មានអាណត្តិ៦ឆ្នាំ។ សម្រាប់នីតិកាលទី៤ ព្រឹទ្ធសភា មានសមាជិកចំនួន ៦២រូប ក្នុងនោះ ២រូបត្រូវបានចាត់តាំង ដោយព្រះមហាក្សត្រ ២រូបត្រូវបានជ្រើសតាំងដោយរដ្ឋ- សភា តាមមតិភាគច្រើនដោយប្រៀប និងសមាជិកព្រឹទ្ធ- សភា៥៨រូបទៀត ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត ជាអសកលមិនចំពោះ ដោយអង្គបោះឆ្នោត គឺតំណាង- រាស្ត្រ និងក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេសក្នុងតំណែង។

ឯកឧត្តមបានបញ្ជាក់ថា ព្រឹទ្ធសភាមានមុខងារស្នូល ចំនួន៣ គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។ ព្រឹទ្ធសភាមានគណៈកម្មការជំនាញ ចំនួន១០ មានតួនាទី ភារកិច្ចជាសេនាធិការឱ្យព្រឹទ្ធសភា ដើម្បីជួយជ្រោមជ្រែងព្រឹទ្ធសភា ក្នុងការតាក់តែង និងប្រតិ- បត្តិច្បាប់ឱ្យកាន់តែប្រសើរឡើង។

ក្រៅពីមុខងារទាំង៣នេះ ព្រឹទ្ធសភាក៏បានចូលរួម ចំណែកជំរុញការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហ- មជ្ឈការនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែល្អប្រសើរឡើង ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និង ការគ្រប់គ្រងប្រទេស ប្រកបដោយតម្លាភាព និងគណនេយ្យ- ភាពយ៉ាងពិតប្រាកដ។

បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញរួចមក សាស្ត្រាចារ្យ និងនិស្សិតបានអញ្ជើញទស្សនាសាលប្រជុំអចិន្ត្រៃយ៍ សាល ប្រជុំពេញអង្គព្រឹទ្ធសភា និងអគារនានានៅក្នុងបរិវេណ ព្រឹទ្ធសភា។

(អត្ថបទ និងរូបភាព៖ លោក គឹម សិទ្ធិ)



ទិដ្ឋភាពក្នុងពិធីធ្វើបទបង្ហាញ

**ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំប្រតិភូចូលរួមទិវា
ជ័យជម្នះសង្គ្រាមការពារព្រំដែនភាគនិរតី នៃប្រទេសវៀតណាម**



ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ចូលរួមក្នុងពិធីប្រឹក្សាខួបលើកទី៤០

ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោកជំទាវ **មាន សំអាន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានអញ្ជើញដឹកនាំគណៈប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ចូលរួមក្នុងពិធីប្រឹក្សាខួបលើកទី៤០ ទិវាជ័យជម្នះសង្គ្រាមការពារព្រំដែន ភាគនិរតីប្រទេសវៀតណាម រួមជាមួយនឹងកងទ័ព និងប្រជាជនកម្ពុជាទទួលបានជ័យជម្នះលើរបបប្រល័យពូជសាសន៍ **ម៉ុល ឆត** នៅសាលប្រជុំសណ្ឋាគារ HOA BINH RACH GIA RESORT ស្ថិតក្នុងខេត្តត្បូងឃ្មុំ ប្រទេសវៀតណាម។

ថ្ងៃក្នុងឱកាសនោះ លោកជំទាវ **ឡុង ធីធូហា** សមាជិកគណៈកម្មាធិការមជ្ឈិមបក្សវៀតណាម និងជាប្រធានសហព័ន្ធនារីវៀតណាម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានប្រឹក្សាអំពីប្រវត្តិសាស្ត្រនៃទំនាក់ទំនង

ជាប្រពៃណី ចំណងសាមគ្គីភាពដ៏ស្និទ្ធស្នាលក្នុងការប្រយុទ្ធប្រឆាំងសត្រូវរួម ជាច្រើនជំនាន់មកហើយព្រមទាំងសកម្មភាពដែលប្រជាជន និងនារី នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ដែលបានអនុវត្ត និងត្រូវបន្តអនុវត្តនៅក្នុងពេលខាងមុខ តាមគោលនយោបាយ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងពីរដែលបានដាក់ចេញ ដើម្បីវឌ្ឍនភាពរបស់ប្រទេសទាំងពីរ។

ក្នុងនាមសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្នុងនាមលោកជំទាវផ្ទាល់ លោកជំទាវ **មាន សំអាន** បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហព័ន្ធនារីវៀតណាម ដែលបានផ្ដួចផ្ដើមគំនិត និងគាំទ្រឱ្យមានកម្មវិធីទស្សនកិច្ច និងការជួបជុំគ្នារវាងនារីកម្ពុជា-វៀតណាមនាពេលនេះ ដើម្បីជាការរម្ងឹក និងការចងចាំអំពីការឈឺចាប់ សោកនាដកម្មរបស់ប្រជាជន និងនារីនៃប្រទេសទាំងពីរ ដែលបង្កឡើងដោយពួកប្រល័យពូជសាសន៍ **ម៉ុល ឆត អៀង សារី** និងពិធីខួបទី៤០ឆ្នាំ ទិវាជ័យជម្នះ ៧មករា ថ្ងៃជ័យជម្នះសង្គ្រាមការពារព្រំដែនភាគនិរតីប្រទេសវៀតណាម។

លោកជំទាវ **មាន សំអាន** បានបន្តមានប្រសាសន៍ថា ក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ គឺមានតែកម្លាំងនយោបាយតែមួយគត់ ក្រោមការដឹកនាំនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងដោយមានការគាំទ្រពីសំណាក់កងទ័ពស្ម័គ្រ



លោកជំទាវ មាន សំអាន ឡើងថ្លែងក្នុងពិធីប្រឹក្សាខួបលើកទី៤០



លោកជំទាវ មាន សំអាត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលត្រូវសម្លាប់ដោយពួកខ្មែរក្រហម



និងប្រជាជនវៀតណាម ដែលត្រូវបានសម្លាប់ដោយពួកខ្មែរក្រហម និងទស្សនកិច្ចសារមន្ទីរកន្លែងបញ្ចុះសពបិតាបង្កើតរបស់លោកប្រធានហូជីមីញ។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានចុះសួរសុខទុក្ខគ្រួសារកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើពលិកម្មប្រកបដោយវិវាទក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងទស្សនារូបគំរូចាក់ដោតក្រុងគ្រាប់អង្កាំដោយបងប្អូននារីវៀតណាមផងដែរ។

ក្រៅពីនេះ គណៈប្រតិភូបានអញ្ជើញទស្សនកិច្ចកោះ Phu Quoc អង្គភាពអាជីវកម្មផលិតកម្មទឹកត្រី ក្រុមការងារដាំម្រេច ឧទ្យាន Vinpearl Safari Phu Quoc និងទស្សនកិច្ចប្រព័ន្ធចម្រុះកម្សាន្ត Sun World Hon Thom Nature Park ព្រមទាំងកន្លែងផលិតស្រាធ្វើអំពីផ្លែពូចរបស់នារីវៀតណាម។

(អត្ថបទ និងរូបភាព៖ លោក អ៊ុក ប៉ូលីន)

ចិត្តវៀតណាម បានដឹកនាំប្រជាជនក្រោកឈរយុទ្ធយ៉ាងអង់អាចបំផុត ដើម្បីសេរីភាព និងការរស់រានមានជីវិតរបស់ខ្លួន ក៏បានធ្វើឱ្យរបបមួយនេះដួលរលំ នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩។ ការប្រារព្ធពិធីជួបជុំនាពេលនេះ ក៏ជាការឆ្លឹកនូវការចងចាំមិនអាចបំភ្លេចបាន ចំពោះមហាឧក្រិដ្ឋកម្មដ៏សាហាវព្រៃផ្សៃបំផុត នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក **មុំល ពត** ដែលបានប្រព្រឹត្តមកលើខេត្តជាប់ព្រំដែនមួយចំនួនរបស់ប្រទេសវៀតណាម និងមកលើមាតុភូមិ និងប្រជាជនកម្ពុជា។ ក្នុងស្មារតីនេះ លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិ ព្រមទាំងរីករុងរឿងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើពលិកម្មប្រកបដោយវិវាទក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ និងការពារមិនឱ្យរបបនេះអាចវិលត្រឡប់មកកម្ពុជាជាថ្មីវិញបានឡើយ។

ក្នុងឱកាសបំពេញទស្សនកិច្ចនេះ គណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធកងទ័ពស្ម័គ្រចិត្ត



គណៈប្រតិភូ អញ្ជើញទស្សនកិច្ចនៅសារមន្ទីរកន្លែងបញ្ចុះសពបង្កើតរបស់លោក ហូ ជីមីញ

សកម្មភាពគណៈកម្មការទាំង១០ព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំនានា



✽ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ប្រធានគណៈកម្មការ ទាំង១០ព្រឹទ្ធសភា និងក្រុមយន្តការនានារបស់ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការប្រើប្រាស់ និងការទូទាត់ថវិការបស់ព្រឹទ្ធសភា តាមគោលការណ៍ ថ្មី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធរបស់អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា និងដំណើរការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានាពេលខាងមុខ នៅសាលា សិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។

៧ ខែមីនា ឆ្នាំ២០១៩ នៅសាលាប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ៖

-ជាមួយនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីឈ្វេងយល់អំពី ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅសាលាប្រជុំពិសេស វិមានព្រឹទ្ធសភា។



-ថ្លែងក្នុងគណៈកម្មការស្តីពី ការត្រៀមចុះបំពេញបេសកកម្ម របស់គណៈកម្មការនៅក្នុងចន្លោះសម័យប្រជុំ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ នៅសាលាប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។

-ត្រៀមរៀបចំការចូលរួមមហាសន្និបាតលើកទី១៤០ នៃសហភាពអន្តរសភា(IPU) នាថ្ងៃទី៦ និងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅសាលាប្រជុំពិសេស វិមានព្រឹទ្ធសភា។

-អន្តរគណៈកម្មការព្រឹទ្ធសភាជាមួយនឹងថ្នាក់ដឹកនាំ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាស្តីពី ការអនុវត្តសិទ្ធិ មនុស្ស និងនីតិវិធី នៃការរៀបចំរបាយការណ៍ UPR នាថ្ងៃទី



-ផ្ទៃក្នុងគណៈកម្មការស្តីពី ការបូកសរុបរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០១៩ និងការត្រៀមចុះបំពេញបេសកកម្មរបស់គណៈកម្មការនៅក្នុងចន្លោះសម័យប្រជុំ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។

✽ ឯកឧត្តម **ជ័យ ជេន្ទ** ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ៖



-ដើម្បីត្រៀមចុះបំពេញបេសកកម្មនៅខេត្តកំពត ឈ្វេងយល់អំពី ការអនុវត្តថវិកា ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។



-ដើម្បីបូកសរុបលទ្ធផលការងារចុះបេសកកម្មទៅខេត្តកំពត នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។

✽ ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បាន៖



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា ដើម្បីពិនិត្យអំពី ការបូកសរុបលទ្ធផលការងារក្នុងដំណើរបេសកកម្មទៅខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា។



-អនុញ្ញាតឱ្យគណៈប្រតិភូសមាគមសហគ្រិនចិន ដឹកនាំដោយលោក Tin Weidong ចូលជួបពិភាក្សាការងារ ដើម្បីរកឱកាសបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម រោងចក្រស៊ីម៉ង់ត៍ អ៊ីដ្យូអ៊ីរ៉ូ បានបង្កើន កែវ-បានព័រសាឡែន និងរោងចក្រផលិតចំណីសត្វ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅសាលាពិសេស វិមានព្រឹទ្ធសភា។

✽ ឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញ៖

-ជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បី



ពិភាក្សាអំពី ការត្រៀមជួបពិភាក្សាការងារជាមួយនឹងក្រសួងមុខងារសាធារណៈ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា។



អំពី លទ្ធផលកិច្ចជំនួបពិភាក្សាការងារជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា រាយការណ៍អំពី លទ្ធផលចុះបំពេញបេសកកម្មរបស់គណៈកម្មការទី៥ព្រឹទ្ធសភា នៅខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ពិភាក្សាអំពីការរៀបចំសមាសភាពសមាជិកព្រឹទ្ធសភាចូលរួមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប(ASEP) និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។



-ជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម **ខៀវ ច័ន្ទ-មុនឿន** រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងសហការី ដើម្បីស្តាប់របាយការណ៍ស្តីពី លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០១៨ និងទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០១៩ និងឈ្វេងយល់អំពី ប្រសិទ្ធភាព និងគុណភាពក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យសាធារណៈ និងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តក្នុងការប្រើប្រាស់ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។

✽ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោកជំទាវ **ទី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យរបាយការណ៍ស្តីពី ជំនួបសវនាការការងាររវាងគណៈកម្មការទី៥ព្រឹទ្ធសភាជាមួយនឹងក្រសួងព័ត៌មាន រាយការណ៍



✽ នាថ្ងៃទី១២ និងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម លោកជំទាវប្រធាន និងតំណាងគណៈកម្មការទាំង១០ព្រឹទ្ធសភា បានអញ្ជើញទស្សនា និងផ្តល់យោបល់លើខ្សែវីដេអូព្រឹទ្ធសភាស្តីពី ឆ្នាំទី១ព្រឹទ្ធសភា នីតិកាលទី៤ និងវីដេអូស្តីពី វឌ្ឍនភាពព្រឹទ្ធសភាក្នុងរយៈពេល២០ឆ្នាំនៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។

✽ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុក ម៉ុងឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាអំពី ការចុះបេសកកម្មទៅខេត្តព្រៃវែង និងខេត្តស្វាយរៀង និងការងារផ្សេងៗ នៅសាលប្រជុំគណៈ-



កម្មការទី៦ព្រឹទ្ធសភា។

✽ ឯកឧត្តម **ម៉ុង សឹងហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ៖



-ដើម្បីត្រៀមលក្ខណសម្បត្តិជួបពិភាក្សាការងារជាមួយនឹងក្រសួងធម្មការ និងសាសនា នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។

-ដើម្បីស្តាប់របាយការណ៍អំពី លទ្ធផលរបស់សមាជិកគណៈកម្មការប្រចាំខែមីនា និងទិសដៅការងារបន្ត នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។



✽ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោកជំទាវ **មាន សំរោង** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិភាក្សាអំពី គម្រោងត្រៀមចុះបំពេញបេសកកម្មរបស់គណៈកម្មការ និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។



✽ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង ម៉ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យឆ្លងរបាយការណ៍ស្តីពី សកម្មភាពការងារប្រចាំខែមីនា និងលើកទិសដៅការងារបន្ត នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។

ការទទួលពាក្យបណ្តឹង

✽ ក្នុងអំឡុង ខែមីនា ឆ្នាំ២០១៩ នេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន២ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន២ករណី និងកំពុងរៀបចំដាក់ឆ្លងយោបល់សមាជិកគណៈកម្មការ ដើម្បីបញ្ជូនទៅក្រសួង ស្ថាប័នមានសមត្ថកិច្ចពិនិត្យដោះស្រាយចំនួន២ករណី។

សកម្មភាពសមាជិកព្រឹទ្ធសភា បំពេញការងារនៅតាមភូមិភាគទាំង៨

✽ នាថ្ងៃទី៩-១០ និងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និងមេភូមិ ព្រមទាំងសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងស្រុក-ចិត្របុរី និងស្រុកស្នួល ខេត្តក្រចេះ។



✽ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **ជារ សេដ្ឋ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញ ចុះសួរសុខទុក្ខលោក **អ៊ុំ សារឿន** សមាជិកក្រុមប្រឹក្សា សង្កាត់ផ្សារដើមគរ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កំពុង សម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់បឹង-សាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

✽ ឯកឧត្តម **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា បានអញ្ជើញ៖



-ប្រលែងសត្វកន្ទាយពណ៌មាស ទម្ងន់៣១គីឡូក្រាម ដែលជាសត្វកម្រជិតផុតពូជ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យមើលចម្ការស្វាយ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ប្រជាពលរដ្ឋ ដែលបានអញ្ជើញមកសម្រាកពិសាការព្យាបាល និងបន្តដំណើរ ទៅលំហែរកាយ នៅខេត្តព្រះសីហនុ នៅឃុំកែវផុស ស្រុក-

ស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩។



-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យស្ថានភាពទំនប់ទឹក និងសកម្មភាពសាងសង់អាង ចម្រោះទឹកស្អាត ទំហំ១.០០០ម៉ែត្រគុប ដោយក្រាលកៅស៊ូ ផ្លាសស្ទិក នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩។



-ជួបសួរសុខទុក្ខកម្មករដែលកំពុងសម្រាកព្យាបាលជំងឺ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅគ្លីនិកកំពង់ផែឧកញ៉ា ម៉ុង ឃុំកែវផុស ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៨ និងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩។



-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យមើលក្រុមការងារគ្រឿងចក្រដឹកស្ពាន់ទំនប់ទឹក-តាកឹង ដែលមានទំហំ២១.០០០ម៉ែត្រការ៉េ ដែលអាចស្តុក ទឹកប្រមាណជា២០០.០០០ម៉ែត្រគុប សម្រាប់ទុកជូន

ប្រជាពលរដ្ឋប្រើប្រាស់ក្នុងឆ្នាំ២០២០ នៅឃុំកែវផុស ស្រុក-ស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩។
-ដឹកនាំក្រុមការងារចុះពិនិត្យប្រព័ន្ធទំនប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធនានា នៅឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋព្រមទាំងចូលរួមដង្ហែបុណ្យផ្កាចូលវត្តបឹងខ្នារ នៅឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។

-ជួបសួរសុខទុក្ខកម្មករ ព្រមទាំងដឹកនាំអ្នកជំនាញបច្ចេកទេសចុះពិនិត្យមើលការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។



-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យមើលសកម្មភាពក្រុមការងារគ្រឿងចក្រជីកស្ពានទំនប់ទឹកតាកឹង ព្រមទាំងពង្រីកជីកស្ពានទំនប់ទឹកស្អាតនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។



-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងពិនិត្យមើលក្រុមការងារបច្ចេកទេសបំប្លែងកាកសំណល់លាមកជ្រូកឱ្យទៅជាថាមពលអគ្គិសនី ដែលមានកម្លាំងផលិត ៣០.០០០គីឡូវ៉ាត់ម៉ោង ក្នុងមួយខែ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។

-ដឹកនាំក្រុមអ្នកជំនាញបច្ចេកទេសចុះពិនិត្យ និងជំរុញការងារសាងសង់ផ្លូវ ហ៊ុន សែន កែវផុស ប្រវែង១៦គីឡូ-ម៉ែត្រ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ស្ថិតក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។

-ចូលរួមផ្តល់អនុសាសន៍ដល់និស្សិតបរិញ្ញាបត្រ បរិញ្ញា-បត្ររង នៅវិទ្យាស្ថានកសិកម្មឧកញ៉ា ម៉ុង ឫទ្ធី ស្ថិតក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យការងារហេដ្ឋារចនាសម្ព័ន្ធនានា នៅឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។



-ទទួលជួបគណៈប្រតិភូមកពីប្រទេសចិន ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យកែច្នៃផលិតផលកសិកម្ម កសិ-ឧស្សាហកម្មនៅព្រះរាជាណាចក្រកម្ពុជា នៅចម្ការដូងប្រេងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩។



-ទទួលអ្នកវិនិយោគទុនមកពីប្រទេសចិន ដែលមានបំណងចង់មកបោះទុនវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងកែច្នៃ មកពិនិត្យមើលលើទឹកដីនៃតំបន់អភិវឌ្ឍន៍ ម៉ុង ឫទ្ធី សែនជ័យ នៅភ្នំសែនដី ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។
-ចូលរួមក្នុងពិធីបូជាសពលោក **ហៀង ហៀង** អាយុ៤៨-



ឆ្នាំ ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរា-
ចរណ៍ នៅភូមិប្រទី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះ-
សីហនុ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩។



-រៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួប
លើកទី១០៨ ដើម្បីលើកទឹកចិត្តដល់កម្មករ និងប្រជាពលរដ្ឋ
ចំនួន១០៥នាក់ នៅហាងកាហ្វេដូងប្រេង ត្រង់ឆីឡូម៉ែត្រ
លេខ១៥៨ ផ្លូវជាតិលេខ៤ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩។

-ចូលរួមពិធីបុណ្យសពឧបាសិកា **សែក មិន** ដែល
ទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ៨៤ឆ្នាំ ព្រមទាំង
ចូលរួមបង្គំបុណ្យសព និងបានចែកទានដល់ប្រជាជន
ក្រីក្រ កុមារា កុមារិក៍ផងដែរ នៅភូមិសំរោងជើងភ្នំ ឃុំសែនដី
ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១០ ខែមីនា ឆ្នាំ
២០១៩។

✽លោកជំទាវ **ទី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥
ព្រឹទ្ធសភា បានអញ្ជើញ៖

-ជាអធិបតីភាពក្នុងពិធីសំណេះសំណាលក្នុងឱកាស
អបអរសាទរខួបលើកទី១០៨ នៃទិវាអន្តរជាតិ ៨មីនា ឆ្នាំ
២០១៩ នៅស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី៥ ខែមីនា
ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជា-
ពលរដ្ឋ នៅឃុំជ្រៃលាស់ ឃុំផ្សារដែក និងឃុំវិហារលួង
ស្រុកពញាឮខេត្តកណ្តាល នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។

✽នាថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុក
ម៉ុងឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បាន

អញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាស្រុក
ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្តីពី ការអនុវត្តគោលនយោបាយវិ-
មជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ ការអនុវត្ត
គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។

✽ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** ប្រធានគណៈកម្មការ-
ទី៧ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ និងត្រូត
ពិនិត្យអណ្តូងស្នប់ ដែលជាអំណោយសម្តេចវិបុលសេនា-
ភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៅសង្កាត់កំបូល ខណ្ឌ-
ពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ
២០១៩។



-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់
កន្ទោក ដើម្បីជំរុញការអនុវត្តគោលនយោបាយភូមិ សង្កាត់
មានសុវត្ថិភាព ដោះស្រាយសំណួរពលប្រជាពលរដ្ឋឱ្យបាន
ទាន់ពេលវេលា និងការធ្វើជំរឿនថ្នាក់ជាតិឱ្យបានទាន់តាម
ផែនការ នៅសាលាសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ
និងបានបន្តទៅពិនិត្យអណ្តូងទឹកដែលជាអំណោយរបស់
សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៅ
សង្កាត់ពន្លាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី៧
ខែមីនា ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់
បឹងធំ នៅខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ និងខណ្ឌ
ជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី១២ ថ្ងៃទី១៦ និង
ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។



✽ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ **មាន សំរោង** ប្រធាន លោកជំទាវ **ម៉ុំ សណ្តាប់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខលោកយាយ **ម៉ុល ឃ័ង** មានជន្មាយុ៩០ឆ្នាំ និងលោកយាយ **អ៊ុំ តេង** មានជន្មាយុ៨៥ឆ្នាំ ដែលជាគ្រួសារក្រីក្ររស់នៅផ្លូវលេខ៣៧២ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

✽ ឯកឧត្តម **ម៉ម ម៉ុលនាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញ៖



- ចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមានៅវត្តវិហារត្រាញ់ និងសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋឃុំព្រែកស្នែង នៅឃុំព្រែកស្នែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។



- ជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន៦ខ្សែ ប្រវែង៤.៨៤០ម៉ែត្រ ដោយឆ្លងកាត់ភូមិចំនួន៦ គឺភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ភូមិព្រែកដូង ភូមិព្រែក-



ដូង២ ភូមិព្រែកតានប៉ និងភូមិព្រែកតានប៉២ នៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។

- ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិចំនួន២២នាក់ នៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។

✽ នាថ្ងៃទី៩ ទី១៦ និងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំ ភូមិទាំង២៣ នៅឃុំតាកែវ ស្រុកត្រាំកក់ ក្នុងខេត្តតាកែវ និងខេត្តកំពត។

✽ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **ឈួន ឡេង** អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅការងារបន្ត នៅខេត្តព្រៃវែង។

✽ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **ឈិត គឹមយាត** អនុប្រធាន និងឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធល្អងឧបដ្ឋានសាលា និងសមិទ្ធផលនានានៅវត្តឧត្តមុនី (ហៅវត្តតានី) នៅភូមិតានី ឃុំដូនតី ស្រុកពញាក្រក ខេត្តត្បូងឃ្មុំ។

✽ នាថ្ងៃទី២ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **ឈិត គឹមយាត** អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។

✽ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញ៖



- ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។

- ជួបសំណេះសំណាលការងារជាមួយនឹងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ និងប្រធានភូមិទាំង១៣ ឱ្យយកចិត្ត



ទុកដាក់អនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព នៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ខណ្ឌពោធិ៍-សែនជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២៦ ថ្ងៃទី ២៨ ខែកុម្ភៈ និងថ្ងៃទី៧ ទី៩ ទី១៤ ទី២២ និងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩។

✽ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្ម-ការទី៩ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងនិស្សិតមហាវិទ្យា-ល័យកសិកម្ម នៃសាកលវិទ្យាល័យស្វាយរៀង នាថ្ងៃទី២ ទី៩ ទី១៥ និងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និវត្ត-ជន គ្រូបង្រៀន ចាស់ជរា គណៈកម្មការអាចារ្យវត្ត និងប្រជា-ពលរដ្ឋ នៅឃុំព្រះពន្លា ស្រុកកំពង់រោរី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។

✽នាថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញ ចុះសួរសុខទុក្ខលោក **ហ៊ាន់ ចក់** (មន្ត្រីចូលនិវត្តន៍) ដែល កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត រាជ-ធានីភ្នំពេញ។

✽នាថ្ងៃទី២ ទី៣ ទី១៣ និងថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៩ ឯកឧត្តម **ណាំ ឌុំ** លេខាធិការគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ និងអាជ្ញារមូលដ្ឋាន នៅ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។

✽ឯកឧត្តម **ខ៊ុំ វង** លេខាធិការគណៈកម្មការទី៣ ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងលោកគ្រូ អ្នកគ្រូ នៅ សាលាអង្គព្រះពាន្ត និងពិភាក្សាការងារជាមួយនឹងក្រុម-ប្រឹក្សាឃុំ ស្រុក នៅឃុំវាល ស្រុកគងពិសិ ខេត្តកំពង់ស្ពឺ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងបងប្អូនសហគន៍ប្រើ-ប្រាស់ទឹក និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំ

ស្រុក ដើម្បីឈ្វេងយល់អំពី បញ្ហាប្រឈម និងសំណូមពរ នានា នៅវត្តសំរោងទង ឃុំសំរោងទង នាថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ នៅស្រុកគងពិសិ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០១៩។

-ជាអធិបតីភាពក្នុងពិធីសែនក្រុងពាលី សាងសង់អគារ ការិយាល័យស្រុកគងពិសិ ស្ថិតក្នុងស្រុកគងពិសិ ខេត្ត-កំពង់ស្ពឺ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។

✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ថ្មី១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាភ្នំពេញ នៅឃុំ-សៀ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែ-កុម្ភៈ ឆ្នាំ២០១៩។



-ចូលរួមក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខបង-ប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅវត្តវេទ្យុវនោឡាន (ហៅវត្តស្វាយចេក) ខេត្តបន្ទាយមាន-ជ័យ នាថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៩។



-ចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងព្រះពុទ្ធអង្គធំ កម្ពស់៨០ម៉ែត្រ នៅវត្តប្រាសាទស្រះកណ្តាល (ហៅវត្តខ្លះ) ស្ថិតក្នុងឃុំបុស្សុវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

-ជាគណៈអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធ-



ផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩។



✽នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ និងឯកឧត្តម **ឈឹម ចាន់ណា** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ។

✽នាថ្ងៃទី៣ និងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

✽ឯកឧត្តម **គឹម ង៉ា** លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញ៖

-ចុះប្រមូល និងផ្តល់ព័ត៌មាន នៅខេត្តព្រៃវែង និងខេត្តស្វាយរៀង ដើម្បីត្រៀមលក្ខណៈសម្រាប់គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា ចុះទៅបំពេញបេសកកម្មនៅខេត្តទាំងពីរនេះ នាថ្ងៃទី២៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីសម្ពោធសាលារៀន នៅវត្តតាដៃ ស្ថិតក្នុងឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាថ្ងៃទី

២០ ខែមីនា ឆ្នាំ២០១៩។

✽នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ **ម៉ូ សណ្តាប់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យចំនួន ៤៨គ្រួសារ នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

✽ឯកឧត្តម **ឡាន ឆន** លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញ៖



-ចូលរួមក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្តពាមមង្គល នៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩។



-ចូលរួមអបអរសាទរក្នុងពិធីសម្ពោធអគារសិក្សាថ្មី១ខ្នង ដែលមានកម្ពស់៣ជាន់ មាន១៥បន្ទប់ និងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សាភាសាខ្មែរ-ចិន សេង ម៉េង នៅខេត្តត្បូងឃ្មុំ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩។



-ចូលរួមក្នុងពិធីសម្ពោធល្អិតឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តឧត្តមនី នៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។



-ចូលរួមក្នុងពិធីដង្ហែសពឧបាសិកា **អំង សាមសុខ** នៅខេត្តត្បូងឃ្មុំ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។



-ចូលរួមក្នុងពិធីបុណ្យកាន់អង្គកាត់ប្រសិទ្ធភាពវិហារ សម្ពោធសមិទ្ធផលនានា នៅវត្តជ័យមុនី ឃុំទួលស្គាល ស្រុកក្រចេះ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។

✽នាថ្ងៃទី២ ទី៣ និងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **ផុល បន់** សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សាឃុំ ព្រមទាំងជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅស្រុកមណ្ឌលសីមា ស្រុកដងទង ខេត្តកោះកុង។

✽ឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញ



-ចូលរួមក្នុងពិធីសម្ពោធសាលារៀនចំនួន១ ស្មើ១០បន្ទប់

និងសមិទ្ធផលនានា នៅវត្តភ្នំកើត ភូមិភ្នំកើត ឃុំព្រៃចា ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩។



-ចូលរួមក្នុងពិធីសម្ពោធខ្សប្បដ្ឋានសាលានៅវត្តតានី នៅ ភូមិតានី ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។



-ចូលរួមក្នុងអង្គសន្និបាតបូកសរុបរដ្ឋបាលខេត្តឆ្នាំ ២០១៨ និងទិសដៅឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ចាម នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។



-ចូលរួមក្នុងពិធីប្រកាសតែងតាំង និងស្រោចសុគន្ធរាវី ព្រះមេគុណខេត្តកំពង់ចាម នៅវត្តខែលជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។

✽ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩។

-ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយនឹងនាយកគណៈកម្មការ និងម្ចាស់ជំនួយវិទ្យាល័យភូមិកំពង់កេះ ដើម្បីឈ្វេងយល់អំពី ចំណុចខ្លាំង ខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយ នៅភូមិកំពង់កេះ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២ ខែមីនា។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិកោះសូទិន ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិកំពង់សំរោង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងពិសាអាហារសាមគ្គីជាមួយនឹងប្រជាពលរដ្ឋ នៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។

-ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារត្រីមាសទី១ របស់គណៈអឺម៉ា និងគ្រូបង្រៀនខ្មែរឥស្លាម ឆ្នាំ២០១៩ ដើម្បីត្រួតពិនិត្យលទ្ធផលការអនុវត្តការងារ និងចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ ព្រមទាំងលើកទិសដៅបន្ត នៅខេត្តកំពត នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។

✽នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **ប្រឹទ្ធគីមស្រីវិន** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា និងលោកជំទាវ **ស៊ី វណ្ណថា** សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកំពង់ចាម នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។



✽នាថ្ងៃទី១៨ និងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **សត ណារី** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញជាគណៈអធិបតីក្នុងអង្គសន្និបាតបូក

សរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប។

✽លោកជំទាវ **ឃុន ឃុនឌី** សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញ៖

-ជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋជានារី ក្នុងឱកាសអបអរសាទរខួបលើកទី១០៨ នៃទិវាអន្តរជាតិ៨មីនា ឆ្នាំ២០១៩ នៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីសំណេះសំណាល និងសម្ពោធសមិទ្ធផលនានា នៅវត្តសំរោងមានជ័យ (ហៅវត្តលាពាក្យ) នៅវត្តសំរោងមានជ័យ ភូមិសំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ នៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។

✽នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **ស្រីបេន** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋចំនួន២២នាក់ និងស្តាប់សំណូមពរផ្សេងៗ នៅភូមិប៉ាណា ឃុំសឹង្ហស្រុកសំរោង ខេត្តតាកែវ។

✽ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាល ក្នុងឱកាសអបអរសាទរខួបលើកទី១០៨ នៃទិវាអន្តរជាតិ៨មីនា ឆ្នាំ២០១៩ នៅសាលាស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យសពលោក **ម៉ែន សុវណ្ណ** សមាជិកក្រុមប្រឹក្សាស្រុក នៅស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។

-ជាអធិបតីភាពក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី និងដង្ហែអង្គប្រាក់ពីវត្តពោធិ៍វាល ឆ្ពោះទៅកាន់ វត្តបំពុលតនា-រាម (ហៅវត្តតាសាញចាស់) ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩។

✽នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **សុខ យាត** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារអនុវត្តខែមីនា ឆ្នាំ២០១៩ របស់

រដ្ឋបាលខេត្តព្រៃវែង នៅខេត្តព្រៃវែង។

✽ឯកឧត្តម **ឈឹម ចាន់ណា** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញ៖



-ចុះសួរសុខទុក្ខកុមារកំព្រាចំនួន១៥៥នាក់ នៅមជ្ឈមណ្ឌលជនអស់សង្ឃឹមទី២ ស្ថិតក្នុងឃុំប្រស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩។



-ចូលរួមក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ ២០១៨-២០១៩ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។

-ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅភូមិអណ្តូង ឃុំបន្ទាយនាង ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។

✽នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **ញ៉ែម សាម៉ន** សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយផែនការឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក នៅខេត្តស្ទឹងត្រែង។

✽នាថ្ងៃទី១ និងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **ស្នួន លន់** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត ដើម្បី

សម្រួលដល់ការចុះធ្វើសកម្មភាពរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤នាពេលខាងមុខ ព្រមទាំងដើម្បីត្រៀមលក្ខណៈជាមុនក្នុងការដោះស្រាយបញ្ហាខ្វះខាតទឹកនៅតាមភូមិ ឃុំ នៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។

✽លោកជំទាវ **ឯម ផលាមុនី** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីបូជាព្រះសពព្រះគ្រូមេគណៈព្រះសុភមង្គលសិលាចារ្យកេសរោ “ពេជ្រ សន” និងចូលរួមក្នុងពិធីផ្សេងៗ នៅក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១០ ទី១១ និងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តសៀមរាប នៅសណ្ឋាគារសុខា ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ។

-ចូលរួមក្នុងពិធីបញ្ជាក់អាហារដល់កុមារគរ ថ្លង់ ចំនួន១៥៥នាក់ នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។

-ចូលរួមប្រគេនយាគូ និងចង្ហាន់ដល់ព្រះសង្ឃ នៅវត្តព្រះឥន្ទ្រកោសិយ៍ នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩។

-ចូលរួមធ្វើពិធីបទនមស្ការព្រះរតនត្រ័យ សមាទានសីល និងពិធីរាប់បាត្រប្រគេនព្រះសង្ឃ នៅវត្តព្រះឥន្ទ្រកោសិយ៍ ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។



✽នាថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ **កង សៅវេន** សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រប់ ចុះពិនិត្យទឹកនៃដីកស្តារស្រះទឹក នៅក្នុងខេត្តតាកែវ ខេត្តកំពត និងខេត្តកែបសរុបចំនួន៩កន្លែង។

សកម្មភាពសមាជិកព្រឹទ្ធសភា ចូលរួមក្នុងពិធីផ្សេងៗ

✽ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ សមាជិកព្រឹទ្ធសភា ចំនួន១០រូប បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។



✽ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ សមាជិក សមាជិកព្រឹទ្ធសភាចំនួន៦រូប បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយនឹងកម្មករនិយោជិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។



✽ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ សមាជិក សមាជិកព្រឹទ្ធសភាចំនួន១៤រូប បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបុណ្យទន្លេលើកទី៥ ក្រោមប្រធានបទ «ទន្លេផ្សាភ្ជាប់សន្តិភាពប្រជាជន និងទេសចរណ៍» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។



✽ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ សមាជិក សមាជិកព្រឹទ្ធសភាចំនួន៧រូប បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយនឹងកម្មករនិយោជិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។



✽ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ សមាជិក សមាជិកព្រឹទ្ធសភាចំនួន៦រូបបានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវលេ្បៀនលេ្បៀនភ្នំពេញ-ក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

✽ ឯកឧត្តម **ជា លេង្គ** ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា លោកជំទាវ **ឌី បវ៉ាស៊ី** ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា និងឯកឧត្តម **សត ណាឌី** សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធី៖
-សម្ពោធជាផ្លូវការសមាគមសម្ព័ន្ធភាពបារាំងខេត្តសៀមរាប (Alliance Française Siem Reap) នៅខេត្តសៀមរាប នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩។



-បុណ្យប្រុងកូហូនី នៅសម្ព័ន្ធភាពបារាំងប្រចាំខេត្ត
សៀមរាប នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ។

✽ឯកឧត្តម **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣
ព្រឹទ្ធសភា បានអញ្ជើញ៖



-ទទួលជួបគណៈប្រតិភូមកពីប្រទេសថៃ ចំនួន២២នាក់
ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យកែច្នៃផលិតផល
កសិកម្ម កសិឧស្សាហកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា
នៅភោជនីយដ្ឋាន Dinak រាជធានីភ្នំពេញ នាថ្ងៃទី១ ខែ-



មីនា ឆ្នាំ២០១៩។

-ជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ
ស្តីពី «ជំងឺប៉េស្តូឡូកាហ្វ្រិក និងជំងឺអ៊ុតក្លាម រួមជាមួយ
ការពង្រឹងជីវសុវត្ថិភាព» នៅភោជនីយដ្ឋានទន្លេបាសាក់២
រាជធានីភ្នំពេញ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩។



-ជួបពិភាក្សាការងារជាមួយនឹងអ្នកនិងវិនិយោគទុនមកពី
ប្រទេសចិន និងប្រទេសជប៉ុន ចំនួន១០នាក់ ដើម្បីស្វែងរក
ឱកាសវិនិយោគលើវិស័យកែច្នៃផលិតផលកសិកម្ម កសិ-
ឧស្សាហកម្ម និងការដាំបន្លែ ផ្លែឈើតាមបច្ចេកវិទ្យាទំនើប
នៅព្រះរាជាណាចក្រកម្ពុជា នៅភោជនីយដ្ឋានហ៊ីយ៉េក
ស៊ាន រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។



-ជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាក្រុមការងារ “ក”
ផ្នែកឯកជន វិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីប្រមូល
បញ្ហាប្រឈមផ្នែកឯកជន ត្រៀមដាក់បញ្ចូលក្នុងកិច្ចប្រជុំ
វេទិកាវេជ្ជបណ្ឌិត ផ្នែកឯកជនលើកទី១៨ នៅអគ្គ-
នាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី១២ ខែមីនា
ឆ្នាំ២០១៩។

-ចូលរួមជាភិក្ខិយសក្តានុពលបិទសន្និបាតបូកសរុបលទ្ធ-
ផលការងារក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ
២០១៨-២០១៩ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៩-



២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។



-ចូលរួមជាភិក្ខុយសក្នុងពិធីវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម **មួន ចេអ៊ុន** ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នៅវិមានសន្តិភាព នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។

-ចូលរួមជាភិក្ខុយសក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។

✽ នាថ្ងៃទី៥ និងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ **ឌី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាភិក្ខុយសក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ

មហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

✽ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង ជ័យ** ប្រធាន ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ និងលោកជំទាវ **ម៉ុ សណ្តាប់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាភិក្ខុយសក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅសួនច្បារមុខវត្តបុទុមវតី រាជធានីភ្នំពេញ។

✽ លោកជំទាវ **មាណ សំរេន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា នាំយកន្រ្ទកផ្កាគោរពជូនពរ៖



-លោកជំទាវ **អ៊ូ សាន សាយ ឈុំ** ក្នុងឱកាសអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា នៅគេហដ្ឋានលេខ១៦ ផ្លូវលេខ២២២ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។



-លោកជំទាវ **ហាយ ឡាញ់ នៃ ម៉េណា** ក្នុងឱកាសអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា នៅគេហដ្ឋានផ្ទះលេខ៣៩១ ផ្លូវប៉ូឡារីស សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩។

✽ នាថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩ និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយនឹងសភាប្រទេសជប៉ុន បានអញ្ជើញចូលរួមទទួលការមកដល់ នៃនាវាកងទ័ពស្វ័យការពារជប៉ុន នៅកំពង់ផែ ខេត្តព្រះសីហនុ។



✽ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ែម ម៉ីននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាភិក្ខុយសក្នុងអង្គសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៩ ក្រោមប្រធានបទស្តីពី ការប្រែក្លាយផ្នែកជីវិតលម្អៀងទៅកាន់ឧស្សាហកម្មទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ Great Duke រាជធានីភ្នំពេញ។

✽ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **អាយ ខន** អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខឯកឧត្តម **ស៊ីយ កែវ** សមាជិកព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។

✽ លោកជំទាវ **ម៉ុ សណ្តាប់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីសំណេះសំណាល ក្នុងឱកាសអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីសំណេះសំណាល ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩។

✽ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ ឯកឧត្តម **ឡាន ឆន** លេខាធិការគណៈកម្មការទី១០ ឯកឧត្តម **ហេង មូរ៉ា** សមាជិកគណៈកម្មការទី២ និងលោកជំទាវ **ស៊ី វណ្ណាថា** សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាភិក្ខុយសក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

✽ ឯកឧត្តម **ហេង មូរ៉ា** សមាជិកគណៈកម្មការទី២ ឯកឧត្តម **ប្រឹម គឹមស្រីន** សមាជិកគណៈកម្មការទី៣ និងឯកឧត្តម **សាយ មូរិន** សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាភិក្ខុយសក្នុងពិធីសម្ពោធខប្បដ្ឋានសាលា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាបញ្ញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នៅវត្តតានី ភូមិតានី ឃុំជូនតី ស្រុកពញាចក្រ ខេត្តកំពង់ចាម នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។

✽ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **សាយ មូរិន** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញអមដំណើរសម្តេចចៅហ្វាវាំងវររៀងជ័យអធិបតីស្រីង្គារ **គង់ សំអុល** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ចុះពិនិត្យការងាររៀបចំមាត់ទន្លេក្រុងកំពង់ឆ្នាំង ដើម្បីត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០១៩



ឯកឧត្តម អ៊ុំ សារីទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ

នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែកុម្ភៈ និងលើកទិសដៅការងារសម្រាប់អនុវត្តន៍ខែមីនា ឆ្នាំ២០១៩ នៅសាលាសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយកដ្ឋានឡើង។

នាឱកាសនោះ ឯកឧត្តម **អ៊ុំ សារីទ្ធ** បានជម្រាបជូនអង្គប្រជុំអំពី ព្រឹត្តិការណ៍អន្តរជាតិ តំបន់ ជាតិ និងបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ ដោយវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានបំពេញការងារ និងផ្តល់សេវាជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភាបានយ៉ាងរលូន។ ក្នុងនោះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំ និងចាត់ចែងការងារជូនថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភាលើសេវាទ្រទ្រង់មុខងារតាមដានការអនុវត្តច្បាប់ បានជួបជាមួយក្រសួងព័ត៌មាន និងការចុះបេសកកម្មតាមបណ្តាខេត្តក្រុងនានា បានយ៉ាងល្អប្រសើរ។ ចំពោះមុខងារតំណាងថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភា បានចូលរួមពិធីបុណ្យមាយាបូជា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ កម្មវិធីបញ្ចុះខណ្ឌសីមា ចុះតាមមូលដ្ឋានដើម្បីឈ្វេងយល់អំពីសុខទុក្ខ ដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ។

ការអភិវឌ្ឍស្ថាប័ន តាមរយៈការបង្កើនសមត្ថភាពស្រាវជ្រាវការប្រើប្រាស់ iPad និងប្រើប្រាស់ប្រព័ន្ធ ICT ក្នុងការអនុវត្តការងារប្រចាំថ្ងៃ និងខិតខំជំរុញការផ្តល់សេវាឱ្យបានគាប់ប្រសើរ ហើយបន្តខិតខំកែលម្អសេវាទាំងឡាយឱ្យបានជាអតិបរមា ព្រមទាំងធានាឱ្យបានល្អបំផុតនូវប្រសិទ្ធផលនៃការផ្គត់ផ្គង់សេវាទាំងនេះ។ ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានខិតខំពង្រីកវិសាលភាព នៃទំនាក់ទំនងជាមួយនឹងអន្តរជាតិទាំងក្នុងកម្រិតតំបន់ និងក្នុងសកលលោកថែមទៀត ដើម្បីបង្កើនជំនឿទុកចិត្តឱ្យបានខ្ពស់ពីសំណាក់ដៃគូទាំងអស់របស់ព្រឹទ្ធសភា ជាពិសេសការមកដល់នៃជំនួយបរិក្ខាររបស់សាធារណរដ្ឋប្រជាមានិតចិន។

ទន្ទឹមនឹងការផ្តល់សេវាទ្រទ្រង់មុខងារទាំង៥របស់ព្រឹទ្ធសភា ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានដាក់ចេញនូវការងារអាទិភាពមួយចំនួន រួមមាន៖ **ទី១.**ការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌថ្មី **ទី២.**ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ **ទី៣.**ភាពរលូននៃប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងក្របខ័ណ្ឌរចនាសម្ព័ន្ធនយោបាយ **ទី៤.**បញ្ចូលការប្រើប្រាស់បច្ចេកវិទ្យា និងការស្រាវជ្រាវក្នុងមុខងារទាំង៥ **ទី៥.**ការបំពេញតម្រូវការមូលដ្ឋានសម្ភារ បច្ចេកទេស នីតិវិធី ជំនាញ និងសមត្ថភាពភាសា ទន្ទឹមនឹងការកសាងគោលការណ៍ និងគោលនយោបាយថ្មីៗ និង**ទី៦.**ការកែសម្រួលសហប្រតិបត្តិការជាមួយនឹងវិទ្យាស្ថានសភាកម្ពុជា (PIC) តាមរយៈការផ្តើមផ្តល់សេវាស្រាវជ្រាវដោយខ្លួនឯង ហើយបន្តសហប្រតិបត្តិការខាងការបណ្តុះបណ្តាលក្នុងក្របខ័ណ្ឌតំបន់។

(អត្ថបទ និងរូបភាព៖ លោក គឹម សិទ្ធិ)



ទិដ្ឋភាពកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ

**សកម្មភាពថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតី-ភាពក្នុងកិច្ចប្រជុំគណៈកម្មការលទ្ធកម្ម ដើម្បីពិនិត្យ និង វាយតម្លៃលើឯកសារដេញថ្លៃស្តីពី ការផ្គត់ផ្គង់សម្ភារការិយាល័យ សម្អាត អនាម័យ និងការបោះពុម្ព នៅសាលាពិសេស វិមានព្រឹទ្ធសភា។



✽ នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតី-ភាពក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំពិធីរឿងក្នុងឆ្នាំ ២០១៨ នៃទំនាក់ទំនងព្រឹទ្ធសភាកម្ពុជា-បារាំង នៅសាលាប្រជុំ ពិសេស វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតី-ភាពក្នុងកិច្ចប្រជុំស្តីពី ការពិនិត្យកែសម្រួលសេចក្តីព្រាង សេចក្តីសម្រេចស្តីពី បច្ចុប្បន្នភាពគោលការណ៍ស្តីពី ការ ប្រឡងប្រជែងប្តូរក្របខ័ណ្ឌមន្ត្រីរាជការ នៃអគ្គលេខាធិការ ដ្ឋានព្រឹទ្ធសភា នៅសាលាប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ គណៈកម្មការដឹកនាំ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃអគ្គលេខា- ធិការដ្ឋានព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតី- ភាពឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភា ដើម្បី ពិភាក្សាការងារលើសេចក្តីសម្រេចស្តីពី ការបង្កើតក្រុម ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា លក្ខខណ្ឌយោងនៃក្រុមការ- ងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការងារ ផ្សេងៗ នៅសាលាប្រជុំពិសេស វិមានព្រឹទ្ធសភា។



**សកម្មភាពថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីឡូ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតី-ភាពក្នុងកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីពិភាក្សាស្តីពី ការត្រៀមលក្ខណៈចូលរួមអនុវត្តគម្រោងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធព័ត៌មានវិទ្យា(FMIS) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីឡូ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌសម្រាប់បម្រើការងារនៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីឡូ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០១៩ នៃផែនការយុទ្ធសាស្ត្រអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (២០១៨-២០២៤) នៅសាលពិសេស វិមានព្រឹទ្ធសភា ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។



✽ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការបញ្ញាបការយល់ដឹងពីប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័ន ដោយមានសិក្ខាកាមចូលរួមសរុបចំនួន៣២នាក់ មកពីនាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា។



